



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ




របាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥



ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)
ទ្រព្យសកម្មសរុប		១.៨០៤.៦៣០.០៤០	១.៧៧៣.៣២៤.៦១៧	១.៦០២.៨២៤.៩៤០
បំណុលសរុប		៧២៤.២២០.៤០០	៧០៣.៤២២.៨៤១	៦៣០.៧៨០.០៦៤
មូលធនសរុប		១.០៨០.៤០៩.៦៤០	១.០៦៩.៩០១.៧៧៦	៩៧២.០៤៤.៨៧៦
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣
ចំណូលសរុប		១១៤.៧៨១.៥៦៥	៩៧.៣៦៤.៤១៩	៧៧.៦២៧.៤៤៥
ចំណេញមុនបង់ពន្ធ		១៣.៨៧០.៧៧០	៣៧.៦៧១.៣៥៧	៨៤.៤១៥.២២០
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		១០.៥០៧.៨៦៤	៣៣.២៩៥.៧៧៧	៦៥.៩៧៧.៥២៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		១០.៥០៧.៨៦៤	៣៣.២៩៥.៧៧៧	៦៥.៩៧៧.៥២៤
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អនុបាតសោធនភាព		៣,៨៨%	២៥,៧៤%	២៦,៩២%
អនុបាត សន្ទនីយភាព	អនុបាតចរន្ត	២,៤២	២,៣៨	១,៩៤
	អនុបាតចរន្តលឿន	២,០៨	២,០៦	១,៦៩
		ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយ ឯកតាទ្រព្យសកម្ម	០,៥៨%	១,៩៩%	៤,៤០%
	ផលចំណេញក្នុងមួយ ឯកតាមូលធន	០,៩៧%	៣,៣១%	៧,១០%
	គំលាតចំណេញដុល	២៥,៧៦%	១៧,៨១%	១០៦,៩៩%
	គំលាតចំណេញភាព	៩,១៥%	៣៤,២០%	៨៤,៩៩%
	ចំណេញក្នុងមួយឯកតា មូលបត្រកម្មសិទ្ធិ (រៀល)	១២២,៥១	៣៨៨,១៩	៧៦៩,២២
អនុបាតលទ្ធភាពសងការប្រាក់		៨,៥០	២០,៥៣	៣៦,៧៦

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសទី១ ឆ្នាំ២០២៥





តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥ %
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩ %
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”	ឯកជន	២១.៤៤២.៩៩២	៤,៧៦ %
សរុប			៤៥០.៣០២.៨២៨	១០០ %

តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០ %
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២ %
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០ %
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨ %
សរុប		២១.៤៤២.៩៩២	១០០ %



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមឈន់
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយក



ឯកឧត្តម លួន វិន
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន



ឯកឧត្តមបណ្ឌិត ចាន់ ផន្លា
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម កឹម ស៊ីសន
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន អុជ្ជិច្ច
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនកងកម្ម



លោក លូ លីខេង
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



**សេចក្តីថ្លែងរបស់
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាក្រុមប្រឹក្សាអគ្គនាយក**

តាងនាម ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវ របាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជា រយៈពេលជាងពីរទសវត្សនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** និងបន្តដោយ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានការអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ជាមោទនភាព និងកិត្តិយសដ៏ធំធេង ជាប្រវត្តិសាស្ត្ររបស់ កសស ដែលសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ជាង ១លានTEUs នៅក្នុងឆ្នាំ២០២៤ និងបានសបញ្ជាក់ឱ្យឃើញថា កសស កំពុងតែប្រែក្លាយខ្លួនជាបណ្តើរៗ ស្របតាមចក្ខុវិស័យ និងផែនការមេ (Master Plan) ទៅជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទិក (Logistics Hub) ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តំបន់ទន្លេមេគង្គ និងលើសពីនេះទៀត ។

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន) ប្រជាជន និងរដ្ឋាភិបាលជប៉ុន សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់ផែនទាំងអស់ រួមទាំង មន្ត្រី បុគ្គលិក បងប្អូនកម្មករ កសស ដែលបានខិតខំបម្រើសេវាកម្ម ប្រកបដោយការទទួលខុសត្រូវ ។ ជាលទ្ធផល បរិមាណកុងតឺន័រឆ្លងកាត់ កសស នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ២៧០.៤១១ TEUs កើនឡើង ៥៣.២០៨ TEUs ស្មើនឹង ២៤,៥០% ដែលធ្វើឱ្យប្រាក់ចំណូលសរុបមានចំនួន ១១៤.៧៨១.៥៦៥.០០០ រៀល កើនឡើង ១៧.៤១៧.១៤៦.០០០ រៀល ស្មើនឹង ១៧,៨៩% និងប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទ មានចំនួន ១០.៥០៧.៨៦៤.០០០ រៀល ថយចុះ ២២.៧៨៧.៩១៣.០០០ រៀល ស្មើនឹង ៦៨,៤៤% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារការខាតពីអត្រាប្តូរប្រាក់យ៉េនជប៉ុន (មិនទាន់សម្រេច) ។ ផ្អែកតាមលទ្ធផលខាងលើ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ គឺមានចំនួន ១២២,៥១ រៀល ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ កសស ប្តេជ្ញាលើកកម្ពស់គុណភាពសេវាកម្ម ដោយបង្កើនការប្រើប្រាស់បរិក្ខារកម្មវិធីថ្មីៗ និងជម្រុញការតភ្ជាប់ ដើម្បីប្រែក្លាយខ្លួនទៅជាច្រកទ្វារដ៏ចម្បង សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគនៅកម្ពុជា ។ ទន្ទឹមម្យ៉ាងនេះ កសស កំពុងបន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពជំនាញ និងការបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាព គុណតម្លៃល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយភាពប្រកួតប្រជែងជូនដល់អតិថិជនរបស់យើង ។ បន្ថែមលើនេះ កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន ។

➢ ដើម្បីឆ្លើយតបនឹង កំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ក៏ដូចជាតម្រូវការរបស់អតិថិជន កសស មាន ទិសដៅការងារចម្បង ដូចខាងក្រោម៖

- ប្រតិបត្តិការ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តាមទិសដៅ និងតម្រូវការរបស់ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា
- បន្តអនុវត្តការងារតាមផែនការដែលបានគ្រោងទុក
- បង្កើនគុណភាពសេវាកម្មឥតឈប់ឈរ តាមរយៈការជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ និងគ្រឿងចក្របន្ថែមទៀត, សហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ផែ និងអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងមធ្យោបាយគ្រឿងចក្រទំនើបៗ ស្របតាមនវានុវត្តន៍អន្តរជាតិ
- សហការជាមួយដៃគូអភិវឌ្ឍន៍ សិក្សាជាដំហានៗ និងមានផែនការច្បាស់លាស់កសាងផែទឹកជ្រៅ ស្របតាមទស្សនវិស័យ និងកំណើនកុងតឺន័រឆ្លងកាត់
- ពង្រឹងគោលការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទាំងអស់គ្នា ចូលរួមលើកកម្ពស់ការ អភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ **សម្តេចមហាបវររាជបិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ក្រសួងអាណាព្យាបាលទាំងពីរ (ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) អាជ្ញាធរដែនដី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធ ដែលជានិច្ចកាលតែងតែគាំទ្រ និងចូលរួមបំពេញភារកិច្ចរួមជាមួយនឹងកំពង់ផែ ផ្តល់នូវគុណភាពសេវាកម្មប្រកប ដោយប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់អតិថិជន រហូតសម្រេចបានលទ្ធផលល្អប្រសើរ ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកដ្ឋានអគ្គនាយក



លុះត្រឡប់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	I
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	II
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក.....	V
ផ្នែកទី ១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	០១
ក- អត្តសញ្ញាណកំពង់ផែស្វយ័តក្រុងព្រះសីហនុ	០២
ខ- លក្ខណៈនៃធុរកិច្ច.....	០២
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ...	០៤
ផ្នែកទី ២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	០៥
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច.....	០៦
ខ- រចនាសម្ព័ន្ធចំណូល	០៨
ផ្នែកទី ៣ : របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ.....	០៩
ផ្នែកទី ៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង.....	១១
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១២
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១៨
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៨
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៩
ង- ផលប៉ះពាល់នៃអតិផរណា.....	១៩
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល.....	១៩
ផ្នែកទី ៥ : ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន	២១
ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	២៣
ឧបសម្ព័ន្ធ.....	២៤
ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	

ផ្នែកទី១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្នុងព្រះសីហនុ

ក- អត្តសញ្ញាណកម្មនៃស្វ័យភាពក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វ័យភាពក្រុងព្រះសីហនុ (កសស)
ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង) : PORT AUTONOME DE SIHANOUKVILLE "PAS"
ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស) : SIHANOUKVILLE AUTONOMOUS PORT
លេខកូដស្តង់ដារ : KH1000060009
អាសយដ្ឋាន : តិរៈវិបីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ : (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១
ទំនាក់ទំនងវិនិយោគិន : (៨៥៥) ៧៨ ៤៩៦ ៧៨៩
គេហទំព័រ : www.pas.gov.kh
អ៊ីម៉ែល : pasinfo@pas.gov.kh
វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម : MOC-37805504 ពណ.ចបព
ចុះបញ្ជីក្រោមលេខ : 00074638
កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម : ២១ កុម្ភៈ ២០១៧
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ : ០៥៨/១៧/គ.ម.ក/ស.ស.វ
កាលបរិច្ឆេទ : ០៩ ឧសភា ២០១៧
ឈ្មោះតំណាងបុគ្គលបោះផ្សាយ : **ឯកឧត្តម លូ គឹមឈន់**

ខ- លក្ខណៈនៃធុរកិច្ច

កំពង់ផែស្វ័យភាពក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ។ កំពង់ផែស្ថិតនៅឆកកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅស្នូលសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដោយពុំមានគ្រោះរញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និងមានជម្រៅទឹកជ្រៅ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លុងនាវាជាប្រចាំឡើយ ។

កសស ជាមជ្ឈមណ្ឌលចែកចាយ និងផ្គត់ផ្គង់ទំនិញ ដែលមានការប្រមូលផ្តុំប្រព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទក្នុងការផ្តល់សេវាជូនអតិថិជន និងអ្នកប្រើប្រាស់ផែ តភ្ជាប់ទៅរាជធានីភ្នំពេញតាមផ្លូវគោក ដោយផ្លូវជាតិលេខ៤ មានប្រវែង ២២៦ គីឡូម៉ែត្រ ឬ តាមផ្លូវជាតិលេខ៣ កាត់តាមទីរួមខេត្តកំពត មានប្រវែង ២៤៤ គីឡូម៉ែត្រ ឬ ផ្លូវល្បឿនលឿនមានប្រវែង ១៨៧ គីឡូម៉ែត្រ ។ ក្រៅពីផ្លូវគោក កសស ត្រូវបានតភ្ជាប់ដោយខ្សែចង្ហើង ភាគខាងត្បូងពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ និងតាមផ្លូវអាកាស តភ្ជាប់ពីខេត្តសៀមរាប រាជធានីភ្នំពេញ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងនាមជាអាជ្ញាធរ និងប្រតិបត្តិករផែ កសស មានកម្មវត្ថុអាជីវកម្ម និងសេវាកម្ម ដូចខាងក្រោម៖

- កណ្តុរាកិច្ច នាំនាវាចេញ-ចូល និងផ្តល់កស្មភាពដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន
- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស
- ការផ្ទេរមធ្យោបាយដឹកជញ្ជូន "Transshipment"

កសស មានចំណតផែសរុបប្រវែង ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណត ដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ផែ អ្នកដំណើរ (ចំណតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ១ និងលេខ៣៖ ជម្រៅទឹក ៩ ម៉ែត្រ ដល់ ១៣ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ២ និងលេខ៤ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវាដែលមាន ជម្រៅក្រោម ៧ ម៉ែត្រ ចូលចតបាន។
២	ស្ថានីយ៍ផែ បន្ថែម (ចំណតផែថ្មី)	កុងតឺន័រ	៣៥០	៥០០	លេខ៥ (ផ្នែកខាងលិច) ប្រវែង ៩៧ ម៉ែត្រ សម្រាប់នាវាទំនិញទូទៅ និងលេខ៦ (ផ្នែក ខាងកើត)៖ ប្រវែង ២៥៣ ម៉ែត្រ ជម្រៅទឹក ១០,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមាន ជម្រៅទឹក ៩,៥ ម៉ែត្រ ចូលចតបាន ។
៣	ស្ថានីយ៍ផែ កុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ៧ និងលេខ៨៖ ជម្រៅទឹក ១១,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៥ ម៉ែត្រ ចូលចតបាន ។
៤	ស្ថានីយ៍ផែ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខរកប្រេង	៣៣០	២០០	ផែពហុបំណង មានប្រវែង ៣៣០ ម៉ែត្រ និង ជម្រៅទឹក ១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការ លើកដាក់ទំនិញរាយ និងទំនិញទូទៅ ដែលអាច អនុញ្ញាតឱ្យ នាវាចំណុះ ៥០.០០០ DWT ចូល ចតបាន និងចំណតផែមូលដ្ឋាន ផ្គត់ផ្គង់ការរុក រកប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ដើម្បីបម្រើសេវា ភស្តុភារកម្ម សម្រាប់ការរុករកប្រេង ក្នុងដែន សមុទ្រកម្ពុជា។
៥	ស្ថានីយ៍ផែថ្ម	ដឹកប្រេង	៥៣	៥	ចំណតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមាន ប្រវែងសរុបក្រោម ៨០ ម៉ែត្រ។ ឧបករណ៍ទាក់ ព្វរកែច្នៃ ត្រូវបានរៀបចំសម្រាប់នាវាប្រេង ដែល មានជម្រៅ បាតក្រោម ០៦ ម៉ែត្រ និងប្រវែង ក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។

• ស្ថានីយ៍រថភ្លើងដឹកកុងតឺន័រ

ក្រៅពីចំណតផែខាងលើ កសស បានផ្តល់សេវាកម្មលើកដាក់កុងតឺន័រ ទៅលើ និងចុះពីរថភ្លើង ដោយមាន កិច្ចសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក្នុងការដឹកជញ្ជូនទំនិញ កុងតឺន័រ តាមប្រព័ន្ធផ្លូវដែក ទៅមកភ្នំពេញ-កសស ។

• តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បន្ថែមពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ លើផ្ទៃដីទំហំប្រមាណ ៦៤ ហិកតា ស្ថិតនៅក្បែរនឹងកំពង់ផែ និងបានសាងសង់ឡើងស្របទៅតាម បទដ្ឋាន និងលក្ខណៈបច្ចេកទេសរបស់ប្រទេសជប៉ុន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ កសស




សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ នេះ កសស ពុំមានព្រឹត្តិការណ៍សំខាន់ៗទេ ។



ផ្នែកទី២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ច

បរិយាយ	ឯកតា	ផែនការ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣	ប្រៀបធៀប	
		១	២	២	៣	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញឆ្លងកាត់	តោន	១០.៥២១.០០០	២.៦៦២.២២៤	២.២៤៥.៤៣៧	១.៨២៨.៨៧៨	១៨,៥៦%	៤៥,៥៧%
ជាកុងតឺន័រ	—		១.៨៨០.៧៧០	១.៥៥៥.៨០៤	១.២០៩.៥៣៤	២០,៨៩%	៥៥,៥០%
ទំនិញរាយ	—		១៥៥.៦៨៤	៧០.៦៧៦	១៩.២៦២	១២០,២៨%	៧០៨,២៥%
ជាប្រេង	—		៥៨៤.១៤៥	៥៧៧.០៩១	៥៦៣.៧០៥	១,២២%	៣,៦៣%
ជាហ្គាស	—		៤១.៦២៥	៤១.៨៦៥	៣៦.៣៧៨	-០,៥៧%	១៤,៤២%
បរិមាណទំនិញនាំចូល	—	៧.៩៥៣.០០០	១.៩៦៨.៣៨២	១.៦៩០.២៤៥	១.៣៨៤.១៨០	១៦,៤៦%	៤២,២១%
ជាកុងតឺន័រ	—		១.២០២.៦៦៧	១.០០០.៦១២	៧៦៨.៤៦២	២០,១៩%	៥៦,៥០%
ទំនិញរាយ	—		៧៦៥.៧១៥	៦៨៩.៦៣៣	៦១៥.៧១៨	១១,០៣%	២៤,៣៦%
បរិមាណទំនិញនាំចេញ	—	២.៥៦៨.០០០	៦៩៣.៨៤២	៥៥៥.១៩២	៤៤៤.៦៩៩	២៤,៩៧%	៥៦,០៣%
ជាកុងតឺន័រ	—		៦៧៨.១០៣	៥៥៥.១៩២	៤៤១.០៧២	២២,១៤%	៥៣,៧៤%
ទំនិញរាយ	—		១៥.៧៣៩	០	៣.៦២៧	N/A	៣៣៣,៩៧%
បរិមាណទំនិញលើករៀប	—	២២.៦៩១.០០០	៥.៦៨៧.៣០៤	៤.៨៦១.៨១២	៤.០១០.៨២៧	១៦,៩៨%	៤១,៨០%
ប្រគល់ផ្ទាល់	—	៣៨០.០០០	១៤១.៣២៤	៦៥.១២៤	១០.៥៨៨	១១៧,០១%	១២៣៤,៧២%
ឆ្លងកាត់ឃ្លាំង និងទីលាន	—	២២.៣១១.០០០	៥.៥៤៥.៩៨០	៤.៧៩៦.៦៨៧	៤.០០០.២៣៨	១៥,៦២%	៣៨,៦៤%
បរិមាណកុងតឺន័រឆ្លងកាត់	TEUs	១.១៣៧.០០០	២៧០.៤១១	២១៧.២០៣	១៧៤.៦៤៩	២៤,៥០%	៥៤,៨៣%
នាំចូល	—		១៣៧.៧៩៤	១១៣.៧៨៩	៨៩.៧៤៩	២១,១០%	៥៣,៥៣%
មានទំនិញ	—		១២២.២១០	៩៧.៦៩០	៧៩.៧៧០	២៥,១០%	៥៣,២០%
គ្មានទំនិញ	—		១៥.៥៨៤	១៦.០៩៩	៩.៩៧៩	-៣,២០%	៥៦,១៧%
នាំចេញ	—		១៣២.៦១៧	១០៣.៤១៤	៨៤.៩០០	២៨,២៤%	៥៦,២០%
មានទំនិញ	—		៧៦.៩៧៥	៦៤.០៧០	៥០.១៦៨	២០,១៤%	៥៣,៤៣%
គ្មានទំនិញ	—		៥៥.៦៤២	៣៩.៣៤៤	៣៤.៧៣២	៤១,៤២%	៦០,២០%
ចំនួននាវាចូលចត	គ្រឿង	១.៥៩៧	៤៣៥	៤០៣	៣៦៩	៧,៩៤%	១៧,៨៩%
ចំណុះផ្ទុកនាវា	តោន	២០.៨២៧.០០០	៥.៨៩៧.០៩១	៥.៤៧០.៣៥១	៤.៥៨២.០០៤	៧,៨០%	២៨,៧០%
នាវាដឹកកុងតឺន័រ	គ្រឿង		១៩៦	១៩៣	១៧៣	១,៥៥%	១៣,២៩%
ចំណុះនាវាដឹកកុងតឺន័រ	តោន		៣.៣៤៨.២៥៦	៣.២៥៩.៩៧០	២.៧៣៥.៩៦១	២,៧១%	២២,៣៨%
នាវាដឹកប្រេង និងហ្គាស	គ្រឿង		១៥០	១៤២	១៣៨	៥,៦៣%	៨,៧០%
ចំណុះនាវាដឹកប្រេង និងហ្គាស	តោន		៧២៥.៦៥០	៦៥៨.២៤០	៦៥៣.៩៣៩	១០,២៤%	១០,៩៧%
នាវាដឹកទំនិញទូទៅ	គ្រឿង		៧៨	៥៦	៥០	៣៩,២៩%	៥៦,០០%
ចំណុះនាវាដឹកទំនិញទូទៅ	តោន		១.២៤៤.៩៣៤	៩៦០.៤០៨	៩២២.៦៥៧	២៩,៦៣%	៣៤,៩៣%
នាវាទេសចរណ៍	គ្រឿង		១១	១២	៨	-៨,៣៣%	៣៧,៥០%
នាវាទេសចរណ៍	តោន		៥៧៨.២៥១	៥៩១.៧៣៣	២៦៩.៤៤៧	-២,២៨%	១១៤,៦១%
ចំនួនទេសចរ	នាក់		៧.២៤៨	៦.៨៩៤	២.១៧៨	៥,១៣%	២៣២,៧៨%





ខ- របាយការណ៍ផ្គត់ផ្គង់

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥		ត្រីមាសទី១ ឆ្នាំ២០២៤		ត្រីមាសទី១ ឆ្នាំ២០២៣	
	ពាន់រៀល	ភាគរយ	ពាន់រៀល	ភាគរយ	ពាន់រៀល	ភាគរយ
ចំណូលលើកដាក់ពី នាវាទៅទីលាន (Stevedoring)	៥៤.៨២២.២២៥	៤៧,៧៦%	៤៦.២០៥.២១៨	៤៧,៤៦%	៣៦.៣៨៣.៧៨៩	៤៦,៨៧%
ចំណូលលើកដាក់លើ ទីលាន (LOLO)	៣២.០៥៧.៨៩០	២៧,៩៣%	២៥.៩៥៦.០១៧	២៦,៦៦%	២០.៣៤៧.៦៨២	២៦,២១%
ចំណូលពីសេវាកម្ម នាវាចរ	២០.២៣២.២៥៥	១៧,៦៣%	១៨.៥៦៨.៥៣០	១៩,០៧%	១៦.៧៩០.៥០៦	២១,៦៣%
ចំណូលស្តុក ឃ្លាំង និងទីលាន	៥.២០៤.៣៨៨	៤,៥៣%	៤.១២៣.០១៤	៤,២៣%	៣.១៧០.៥០៩	៤,០៨%
ចំណូលដឹកជញ្ជូន	១៣.៩២២	០,០១%	៣១.៥៦៣	០,០៣%	២៩.២៣៦	០,០៤%
ចំណូលនាវា ទេសចរណ៍	១១៤.៣៧៨	០,១០%	៩៧.៦៨៤	០,១០%	៣៤.៩៦៨	០,០៥%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	១.១០៨.៧៤៧	០,៩៧%	៧៧៤.០៨០	០,៨០%	៣៨៣.៤៤២	០,៤៩%
ចំណូលជួលទីតាំង	២៥៨.១៨១	០,២២%	៦៣៣.៧៤៨	០,៦៥%	៤០៩.៧៧០	០,៥៣%
ចំណូលផ្សេងៗទៀត	៩៦៩.៥៧៩	០,៨៤%	៩៧៤.៥៦៥	១,០០%	៧៧.៥៤៣	០,១០%
ចំណូលសរុប	១១៤.៧៨១.៥៦៥	១០០,០០%	៩៧.៣៦៤.៤១៩	១០០,០០%	៧៧.៦២៧.៤៤៥	១០០,០០%

ផ្នែកទី៣

របាយការណ៍ហិរញ្ញវត្ថុ
ដែលបានត្រួតពិនិត្យឡើងវិញដោយ
សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
(មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ
នៃរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥

ផ្នែកទី៤
ការពិភាក្សា និងការវិភាគ
របស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែសមុទ្រទឹកជ្រៅស្នូល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ដែលមានទីតាំងស្ថិតនៅ តិរៈវិបីសមុទ្រអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ដូចមានចែងក្នុង អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ។

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ បរិមាណទំនិញឆ្លងកាត់ផែ មានចំនួន ២.៦៦២.២២៤ តោន កើនឡើង ១៨,៥៦% , បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួន ២៧០.៤១១ TEUs កើនឡើង ២៤,៥០% , នាវាចូលចត មានចំនួន ៤៣៥ គ្រឿង កើនឡើង ៧,៩៤% , ចំណុះផ្ទុកនាវាចូលចត មានចំនួន ៥.៨៩៧.០៩២ តោន កើន ឡើង ៧,៨៥% , ការដឹកជញ្ជូនតាមរថភ្លើង (កុងតឺន័រ) មានចំនួន ១៤.១៤៦ TEUs កើនឡើង ០,៧៧% បើ ប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។

កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺជាចំណូលដែលបានមកពី សេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកដៃ ប្រឡាយ ថ្លៃឈ្នួល កណ្តុរាកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួល ប្រមូលសំរាមពីនាវា
- ចំណូលពីសេវាកម្ម លើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន (Stevedoring Charges) គឺជាចំណូល ដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ ផ្ទេរ-ផ្ទុក ពីនាវាមកតែម្តង
- ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (Lo-Lo Charges) គឺជាចំណូលដែលបានមកពី សេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ នៅលើទីលាន
- ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ (Storage Fees) គឺជាចំណូលដែលបានមកពីការស្តុក ទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន
- ចំណូលដឹកជញ្ជូន (Transportation Charges) គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូន ទំនិញ ឬ កុងតឺន័រ
- ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) គឺជាចំណូលដែលទទួលបានពីការ ជួលទីតាំងដីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាប្រភេទប័ណ្ណជាតិ ចំណែក ប្រតិបត្តិការដែលជាប្រភេទប័ណ្ណអន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ របស់ធនាគារជាតិនៃកម្ពុជា ទៅតាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។ សម្រាប់ការពិភាក្សា និងការវិភាគលើ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ របស់ កសស ធ្វើឡើងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើ សវនកម្មរួចរាល់ ដោយសវនករឯករាជ្យ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដូចមានបង្ហាញជូនក្នុងឧបសម្ព័ន្ធ នៃ របាយការណ៍នេះ ។

១. ការវិភាគចំណូល

តារាងប្រៀបធៀប ចំណូល នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូល	១១៤.៧៨១.៥៦៥	៩៧.៣៦៤.៤១៩	១៧.៤១៧.១៤៦	១៧,៨៩%

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ចំណូលរបស់ កសស កើនឡើងចំនួន ១៧.៤១៧.១៤៦.០០០ រៀល ស្មើនឹង ១៧,៨៩% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។ ការកើនឡើងនៃចំណូលសរុបនេះ បណ្តាល មកពីការកើនឡើងនៃចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន , ចំណូលសេវាកម្មលើកដាក់កុងតឺន័រនៅទីលាន , ចំណូលពីសេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ នៅឃ្លាំង និងទីលាន ។

២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀប ចំណូលតាមផ្នែក ទៅនឹងចំណូលសរុប នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥		ត្រីមាសទី១ ឆ្នាំ២០២៤	
	ពាន់រៀល	ភាគរយ	ពាន់រៀល	ភាគរយ
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៥៤.៨២២.២២៥	៤៧,៧៦%	៤៦.២០៥.២១៨	៤៧,៤៦%
ចំណូលលើកដាក់លើទីលាន (Lo-Lo)	៣២.០៥៧.៨៩០	២៧,៩៣%	២៥.៩៥៦.០១៧	២៦,៦៦%
ចំណូលពីសេវាកម្មនាវាចរ	២០.២៣២.២៥៥	១៧,៦៣%	១៨.៥៦៨.៥៣០	១៩,០៧%
ចំណូលស្តុក ឃ្លាំង និងទីលាន	៥.២០៤.៣៨៨	៤,៥៣%	៤.១២៣.០១៤	៤,២៣%
ចំណូលដឹកជញ្ជូន	១៣.៩២២	០,០១%	៣១.៥៦៣	០,០៣%
ចំណូលនាវាទេសចរណ៍	១១៤.៣៧៨	០,១០%	៩៧.៦៨៤	០,១០%
ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស	១.១០៨.៧៤៧	០,៩៧%	៧៧៤.០៨០	០,៨០%
ចំណូលជួលទីតាំង	២៥៨.១៨១	០,២២%	៦៣៣.៧៤៨	០,៦៥%
ចំណូលផ្សេងៗទៀត	៩៦៩.៥៧៩	០,៨៤%	៩៧៤.៥៦៥	១,០០%
ចំណូលសរុប	១១៤.៧៨១.៥៦៥	១០០,០០%	៩៧.៣៦៤.៤១៩	១០០,០០%

ផ្អែកតាមតារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកខាងលើ ប្រាក់ចំណូលចំនួន ០៤ ប្រភេទ រួមមាន ៖ ១). ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ២). ចំណូលលើកដាក់នៅទីលាន, ៣). ចំណូលពីសេវាកម្មនាវាចរ, និង ៤). ចំណូលថ្លៃឈ្នួលស្តុកនៅឃ្លាំង និងទីលាន បានរួមចំណែកយ៉ាងសំខាន់រហូតដល់ប្រមាណ ៩៨% នៃចំណូលអាជីវកម្ម (សេវាកម្ម) សរុបរបស់ កសស ។

តារាងប្រៀបធៀប ចំណូលតាមផ្នែកសំខាន់ៗ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន	៥៤.៨២២.២២៥	៤៦.២០៥.២១៨	៨.៦១៧.០០៧	១៨,៦៥%
ចំណូលលើកដាក់នៅទីលាន	៣២.០៥៧.៨៩០	២៥.៩៥៦.០១៧	៦.១០១.៨៧៣	២៣,៥១%
ចំណូលពីសេវាកម្មនាវាចរ	២០.២៣២.២៥៥	១៨.៥៦៨.៥៣០	១.៦៦៣.៧២៥	៨,៩៦%
ចំណូលប្លែងប្តូរស្តុក នាឃ្លាំង និងទីលាន	៥.២០៤.៣៨៨	៤.១២៣.០១៤	១.០៨១.៣៧៤	២៦,២៣%

ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន កើនឡើងចំនួន ៨.៦១៧.០០៧.០០០ រៀល ស្មើនឹង ១៨,៦៥% និងចំណូលលើកដាក់នៅទីលាន កើនឡើងចំនួន ៦.១០១.៨៧៣.០០០ រៀល ស្មើនឹង ២៣,៥១% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។ ចំណូលធំៗទាំងពីរនេះមានការកើនឡើង ស្របតាមបរិមាណកុងតឺន័រឆ្លងកាត់ កសស ដែលមានកំណើនចំនួន ២៤,៥០% ។ សម្រាប់ចំណូលពីសេវាកម្មនាវាចរ គឺអាស្រ័យលើចំនួននាវា និងចំណុះផ្ទុកនាវា ។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួននាវាឆ្លងកាត់ កសស កើនឡើង ៣២ នាវា ស្មើនឹង ៧,៩៤% និងចំណុះផ្ទុកនាវា កើនឡើង ៤២៦.៧៣៩ តោន ស្មើនឹង ៧,៨០% នាំឱ្យចំណូលពីសេវាកម្មនាវាចរ កើនឡើង ១.៦៦៣.៧២៥.០០០ រៀល ស្មើនឹង ៨,៩៦% ។ ចំណែកចំណូលពីសេវាកម្មស្តុក ឃ្លាំង និងទីលាន កើនឡើង ១.០៨១.៣៧៤.០០០ រៀល ស្មើនឹង ២៦,២៣% ដោយសារកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស និងកំណើនបរិមាណទំនិញលើករៀបឆ្លងកាត់ឃ្លាំង និងទីលាន ។

៣- ការវិភាគគម្លាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជា របាយការណ៍លទ្ធផលតាមយថាប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះ អាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបាន ដោយយកចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ ។

ចំណាយប្រតិបត្តិការ នឹងលើកមកធ្វើការវិភាគនៅក្នុងចំណុច ៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ចំណេញ/(ខាត) មុនបង់ពន្ធ គឺជាលទ្ធផលដែលទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ និង (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធ ។

ក្នុងការវិភាគ នៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយ សម្ភារៈផ្គត់ផ្គង់ ចំណាយប្រាក់បៀវត្សប្រាក់ឈ្នួលនិងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ ដូចខាងក្រោម៖

តារាងប្រៀបធៀប ចំណេញ/(ខាត) មុនបង់ពន្ធ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណូលសរុប	១១៤.៧៨១.៥៦៥	៩៧.៣៦៤.៤១៩	១៧.៤១៧.១៤៦	១៧,៨៩%
ចំណាយសម្ភារៈផ្គត់ផ្គង់	(២៧.៦៥៣.៤០៤)	(២៦.៨៦៨.៥៧៥)	៧៨៤.៨២៩	២,៩២%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួលនិងចំណាយ ពាក់ព័ន្ធ	(៣៣.៦០៩.៣៥១)	(៣០.១០២.៩៥៤)	៣.៥០៦.៣៩៧	១១,៦៥%
ចំណាយរំលស់(ទ្រព្យ សម្បត្តិ បរិក្ខារ និងទ្រព្យសកម្មអរូបី)	(១៧.៥៨៥.៤៨៩)	(១២.៦២១.៣៥៧)	៤.៩៦៤.១៣២	៣៩,៣៣%
ចំណាយជួសជុល និងថែទាំ	(៣៣៣.៧៧៧)	(៥៨៤.៦៧២)	(២៥០.៨៩៥)	-៤២,៩១%
ចំណាយផ្សេងៗ	(៧.១២៧.៧០៣)	(៩.៨៩៤.៨០៥)	(២.៧៦៧.១០២)	-២៧,៩៧%
ចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ	១.០៩៩.៨២៨	៥២.៥៤០	១.០៤៧.២៨៨	១៩៩,៣២%
(ចំណាយ)/ចំណូល ហិរញ្ញវត្ថុ-សុទ្ធ	(១៥.៧០០.៨៩៩)	២០.៣២៦.៧៦១	(៣៦.០២៧.៦៦០)	-១៧៧,២៤%
ចំណេញមុនបង់ពន្ធ	១៣.៨៧០.៧៧០	៣៧.៦៧១.៣៥៧	(២៣.៨០០.៥៨៧)	-៦៣,១៨%

លទ្ធផលចំណេញមុនបង់ពន្ធ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ១៣.៨៧០.៧៧០.០០០ រៀល ថយចុះ ២៣.៨០០.៥៨៧.០០០ រៀល ស្មើនឹង ៦៣,១៨% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលលទ្ធផលចំណេញមុនបង់ពន្ធ មានចំនួន ៣៧.៦៧១.៣៥៧.០០០ រៀល ។

សម្រាប់ចំណាយសម្ភារៈផ្គត់ផ្គង់ មានចំនួន ២៧.៦៥៣.៤០៤.០០០ រៀល កើនឡើង ៧៨៤.៨២៩.០០០ រៀល ស្មើនឹង ២,៩២% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន ២៦.៨៦៨.៥៧៥.០០០ រៀល ។ កត្តាចម្បង ដែលបណ្តាលឱ្យមានការកើនឡើង ដោយសារចំណាយលើ សម្ភារៈងាយឆេះ កើនឡើង ១៨៩.១៣៧.០០០ រៀល ស្មើនឹង ១,៥៩% ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរបស់ កសស គឺយោងទៅលើប្រាក់ទិន្នផល (ចំណូលពីការលើកដាក់) កាលណាចំណូលពីការលើកដាក់កើនឡើង ចំណាយប្រាក់បៀវត្សនឹងកើនឡើង ប៉ុន្តែបើចំណូលពីការលើកដាក់ថយចុះ ចំណាយប្រាក់បៀវត្សនឹងថយចុះ ។ ចំណូលលើកដាក់ ផ្ទេរ-ផ្ទុកពីនាវាទៅទីលាន កើនឡើង ១៨,៦៥% និងចំណូលលើកដាក់នៅទីលាន កើនឡើង ២៣,៥១% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ។ ចំពោះចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ កើនឡើង ៣.៥០៦.៣៩៧.០០០ រៀល ស្មើនឹង ១១,៦៥% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។ ដូចនេះ កំណើនប្រាក់បៀវត្សបុគ្គលិក គឺស្របទៅតាមកំណើននៃប្រាក់ចំណូលរបស់ កសស ។

ចំណាយរំលស់ (រំលស់ទ្រព្យសម្បត្តិ បរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ១៧.៥៨៥.៤៨៩.០០០ រៀល កើនឡើង ៤.៩៦៤.១៣២.០០០ រៀល ស្មើនឹង ៣៩,៣៣% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលបណ្តាលមកពី កសស មានការវិនិយោគបន្ថែមទៅលើទ្រព្យសម្បត្តិ និងបរិក្ខារ បម្រើឱ្យការងារអាជីវកម្ម ។

ចំណាយជួសជុល និងថែទាំ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ថយចុះ ២៥០.៨៩៥.០០០ រៀល ស្មើនឹង ៤២,៩១% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។

ចំពោះចំណាយផ្សេងៗ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ថយចុះ ២.៧៦៧.១០២.០០០ រៀល ស្មើនឹង ២៧,៩៧% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច (Realized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានការចំណេញចំនួន ១.០៩៩.៨២៨.០០០ រៀល ។

ចំណែក ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទមិនទាន់សម្រេច (Unrealized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានការខាតចំនួន ១៥.៧០០.៨៩៩.០០០ រៀល ។ កត្តាដែលបណ្តាលឱ្យមានបម្រែបម្រួលលើ ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺមកពីមានការខាតពីការប្តូររូបិយវត្ថុ មិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េនជប៉ុន) ។

៥- ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះនេះ កសស មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០% ។

បន្ទាប់ពីចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ កសស ទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។ ដូចនេះ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% ។

តារាងចំណេញ/(ខាត) ក្រោយបង់ពន្ធ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	បម្រែបម្រួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ភាគរយ
ចំណេញមុនបង់ពន្ធ (ក)	១៣.៨៧០.៧៧០	៣៧.៦៧១.៣៥៧	(២៣.៨០០.៥៨៧)	-៦៣,១៨%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៣.៣៦២.៩០៦)	(៤.៣៧៥.៥៨០)	(១.០១២.៦៧៤)	-២៣,១៤%
ចំណេញក្នុងការិយបរិច្ឆេទ	១០.៥០៧.៨៦៤	៣៣.២៩៥.៧៧៧	(២២.៧៨៧.៩១៣)	-៦៨,៤៤%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ	-	-	-	-
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	១០.៥០៧.៨៦៤	៣៣.២៩៥.៧៧៧	(២២.៧៨៧.៩១៣)	-៦៨,៤៤%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២៤,២៤%	១១,៦២%	-	១២,៦២%

កសស ចំណេញក្នុងការិយបរិច្ឆេទ ចំនួន ១០.៥០៧.៨៦៤.០០០ រៀល នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ថយចុះ ២២.៧៨៧.៩១៣.០០០ រៀល ស្មើនឹង ៦៨,៤៤% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ គឺបណ្តាលមកពីការខាតពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) ។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើង ១២,៦២% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ គឺដោយសារការថយចុះ នៃចំណេញមុនបង់ពន្ធ និងចំណាយពន្ធលើប្រាក់ចំណេញ ។

៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ កសស ដូចជា៖

- កម្រិតនៃការជួញដូរក្នុងតំបន់ និងពិភពលោក ៖ ដោយសារតែប្រភពចំណូលចម្បងរបស់ កសស បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ធ្វើពាណិជ្ជកម្មជាអន្តរជាតិ ដូចនេះកត្តានានាដែលប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ នោះនឹងមានឥទ្ធិពលទៅលើអាជីវកម្មរបស់ កសស ។ កត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ច សហប្រតិបត្តិការនាវាចរតាមសមុទ្រ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ច ពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ៣,៣% សម្រាប់ឆ្នាំ២០២៥ ចំណែកសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនប្រមាណ ៦,១% យោងតាម ASIAN DEVELOPMENT BANK (ADB) ។ តួលេខ នេះបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ និងរឹងមាំ ដែលជាកត្តាវិជ្ជមាន សម្រាប់អាជីវកម្មកំពង់ផែ ។
- សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់ កសស ៖ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ចំណតផែ កុងតឺន័រនៃមេប្រវែង ២៥៣ម៉ែត្រ ជាមួយនឹងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រ និងការបូមស្ដារ ចំណតផែទាំង៣ របស់ កសស នាខែកញ្ញា ឆ្នាំ២០២៤ នាំឱ្យសមត្ថភាពផែសរុប អាចប្រតិបត្តិការ លើកដាក់កុងតឺន័របាន ១.០០០.០០០ TEUs ក្នុងមួយឆ្នាំ ។ កត្តានេះ បានធ្វើឱ្យកើនឡើងសមត្ថភាព ផែ ផលិតភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៃការលើកដាក់ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ។
- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក ៖ កសស ត្រូវបានតភ្ជាប់ជាមួយនឹងបណ្តាញដឹកជញ្ជូនក្នុង ប្រទេស តួយ៉ាង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿន ដែលតភ្ជាប់ កសស ទៅកាន់ផ្ទៃ ក្នុងប្រទេសដោយរលូន ។ ចំណែកឯការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្ន ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Royal Railway បានធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនពី ៦ជើង ទៅ ៧ជើង ក្នុង មួយសប្តាហ៍ ដើម្បីនាំទំនិញចេញ-ចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះ ក៏ប្រព្រឹត្តទៅដោយរលូន តាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។
- កិច្ចសហប្រតិបត្តិការរវាង កសស ជាមួយកំពង់ផែក្នុងតំបន់ ៖ កសស តភ្ជាប់ជាមួយកំពង់ផែមេក្នុង តំបន់ ដែលមានសារៈសំខាន់ក្នុងការសម្រួលចរាចរណ៍ទំនិញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ។ ដើម្បី ធានាឱ្យប្រតិបត្តិការ និងការដឹកជញ្ជូនមានភាពរលូន កសស បានខិតខំរក្សាទំនាក់ទំនងល្អជាមួយ បណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ ។
- ការរំលស់ ៖ ដោយអាជីវកម្ម (សេវាកម្ម) កសស មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយ លើរំលស់លើហេដ្ឋារចនាសម្ព័ន្ធដែដូចជា ចំណតផែ គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ ដល់អាជីវកម្មរបស់ កសស ។ ដូចនេះ កសស ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយរំលស់

ឱ្យបានសមស្រប និងធ្វើការកែតម្រូវ តាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោល
នយោបាយលែងនេះពីសវនករឯករាជ្យឡើយ ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ កសស មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និង
សេដ្ឋកិច្ចសាកលលោក ។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិ មានបម្រែបម្រួលនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើ
អាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើង
ស្របនឹងនេះផលចំណូលរបស់ កសស ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផល
អវិជ្ជមានទៅលើផលចំណូល កសស ផងដែរ ។ យោងតាម ASIAN DEVELOPMENT BANK (ADB) សេដ្ឋកិច្ច
កម្ពុជានឹងមានកំណើនក្នុងអត្រាពីងទុកប្រមាណ ៦,១% ចំណែកសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រា
ប្រមាណ ៣,៣% (IMF) សម្រាប់ឆ្នាំ២០២៥ នេះ ។ ទោះយ៉ាងណាក៏ដោយ កសស អាចមានកត្តាផលប៉ះពាល់
ទៅដល់តម្រូវការ និងការផ្គត់ផ្គង់ ដោយសារស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន និង
វិបត្តិជាសកល ។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់
ប្រតិបត្តិការគ្រឿងចក្រ ។ យ៉ាងណាមិញ កសស នៅតែរក្សាតម្លៃសេវារបស់ខ្លួន ទោះបីជាតម្លៃប្រេងឥន្ធនៈមានការ
កើនឡើង ឬថយចុះក៏ដោយ ។ ហេតុដូច្នេះនេះ កសស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យ
បាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣- ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះនេះ កសស មាន
កាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន ។ កសស ត្រូវបង់ពន្ធអាករទៅតាមរបរពិត និងជា
សហគ្រាសជាប់ពន្ធធំ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ
ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើក
ទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ កសស បានអនុវត្តតាមកាតព្វកិច្ចរបស់
ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់ៗរបស់ កសស ដែលរួមមាន ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក និងចំណូលពីសេវាកម្មផែ បានរួម
ចំណែកប្រមាណ ៩៨% នៃចំណូលសរុប របស់ កសស នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ។ កត្តាចម្បង ដែលបាន
ជម្រុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ ។ ការលូតលាស់ក្នុង
វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ច
ជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូល
របស់ កសស ផងដែរ ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យ កសស សងប្រាក់ដើម និងការប្រាក់ ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងារ របស់ កសស គឺជាប្រាក់រៀល ។ ដូចនេះ បម្រែបម្រួលអត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀល ធៀបទៅនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបទៅនឹងប្រាក់យ៉េនជប៉ុន មានផលប៉ះពាល់ដល់កម្រិតប្រាក់ ចំណេញរបស់ កសស ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ ។ កសស បានទទួលប្រាក់កម្ចី ពីរដ្ឋាភិបាលជប៉ុន (JICA និង JBIC) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០% ។ ដូចនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់ទេ ។

៣- ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ នឹងមានផលប៉ះពាល់ទៅដល់លទ្ធផលប្រាក់ចំណេញរបស់ កសស ដោយ ប្រតិបត្តិការអាជីវកម្មកំពង់ផែ បានប្រើប្រាស់គ្រឿងចក្រលើកដាក់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈ ។ ដូចនេះ កសស បន្តពង្រឹងប្រសិទ្ធភាពលើកដាក់ និងគ្រប់គ្រងទីលានកុងតឺន័រ ព្រមទាំងការតបណ្តាញអគ្គិសនី តង់ស្យុងមធ្យម ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្ម ។

ង- ផលប៉ះពាល់ នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួល នៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្ម របស់ កសស ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ ដែល ផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ កសស ។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលមានគម្រោងប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឡូជីស្ទិក និងផលិតកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផែ ពង្រីកផ្លូវជាតិលេខ៤ និងហេដ្ឋារចនាសម្ព័ន្ធប្រឡាយស្រះអន្តរជាតិ ខេត្តព្រះសីហនុផងដែរ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវលឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ ចំណេញពេល វេលា និងចំណាយផ្សេងៗ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក ។
- វិស័យឧស្សាហកម្ម រ៉ែ ថាមពល ការរុករកប្រេងក្នុងដីនៃសមុទ្រកម្ពុជា កំពុងមានការអភិវឌ្ឍ ហើយ កសស បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវិស័យទាំងនោះ ។
- គោលនយោបាយនាំចេញអង្ករចេញទៅទីផ្សារក្រៅប្រទេស កំពុងផ្តល់ផលវិជ្ជមានដល់ កសស ។
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយបសគ្គនានា ចំពោះការធ្វើ ពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក ។

- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការទីផ្សារប្តូរប្រាក់សេរី តែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះ បានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន ។
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជន ចូលទីផ្សារមូលបត្រកាន់តែច្រើន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ផ្នែកទី៥

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ ការពារវិនិយោគិន

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ កសស មានព័ត៌មានចាំបាច់មួយចំនួន សម្រាប់ការពារវិនិយោគិន ដូចខាងក្រោម៖

- អនុញ្ញាតឱ្យ កសស ការរៀបចំផែនការមេ (Master Plan) សម្រាប់អនាគត កំពង់ផែស្វយ័តក្រុងព្រះ សីហនុ ដល់ឆ្នាំ២០៥០ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូល របស់ប្រទេសកម្ពុជា និងជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក ដែលជាទស្សនវិស័យដ៏ឈ្លាសវៃ បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន បន្តដោយ សម្តេចមហាបវរវេជ្ជបតី នាយករដ្ឋមន្ត្រី និងគាំទ្រដោយ រដ្ឋាភិបាលជប៉ុន ។
- អនុញ្ញាតឱ្យ កសស រៀបចំជួសជុល និងកែលម្អជាបន្ទាន់ ឃ្លាំងលេខ២ សម្រាប់បម្រើឱ្យការងារអាជីវកម្ម កសស និងជួយគាំទ្រការនាំចេញទំនិញកសិកម្ម (ដំឡូងមីស្លុត អង្ករ ...) ទៅក្រៅប្រទេស ។

ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
បានអាន និងឯកភាព



ហត្ថលេខា

លូ គីមឈន់

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកប្រធានអគ្គនាយក

ឧបសម្ព័ន្ធ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
(មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

កំណត់សម្គាល់ផែនការស្វ័យត្រួតពិនិត្យសីហនុ

**ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី២៩ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

មាតិកា	ទំព័រ
របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ	១ - ២
ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ ៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ	៣
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗបន្ទោះពេលមិនពេញលេញ	៤
របាយការណ៍បម្រែបម្រួលមូលធនបន្ទោះពេលមិនពេញលេញ	៥
របាយការណ៍លំហូរសាច់ប្រាក់បន្ទោះពេលមិនពេញលេញ	៦
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ	៧ - ៣១



**របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ
ជូនភាគទុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមិនពេញលេញ ព្រមទាំងបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ និងព័ត៌មានពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺបញ្ចេញសេចក្តីសន្និដ្ឋានចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ ដោយផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដាអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យ លេខ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសទៅកាន់បុគ្គលិកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ វិសាលភាពនៃការត្រួតពិនិត្យមានទំហំតូចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ដូចនេះការត្រួតពិនិត្យ មិនអាចឱ្យយើងខ្ញុំអះអាងបានថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំ ជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល” នោះទេ។

ជ. ក្រុមហ៊ុន ប្រាយន៍កម្មហោតខូតើស (ខេមបូឌា)



ឡាន ហ៊ុន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

កំណត់ត្រាសង្ខេបប្រចាំឆ្នាំ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ មីនា ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ និងបរិក្ខារ	៦	១.២១៩.៤៦៧.៩៤៧	១.២១៤.៤២៣.៧០៥
ទ្រព្យសម្បត្តិវិនិយោគ	៧	២៨៦.៧៩០.១៥១	២៨៧.០៩៨.១៩០
ទ្រព្យសកម្មអរូបី	៨	១.៥១០.៧៤៩	១.៨០៦.៦៩៤
ការវិនិយោគក្នុងក្រុមហ៊ុនពាក់កណ្តាលផ្លូវ	៩	១០.៤១៨.២០០	-
ប្រាក់បញ្ញើនៅធនាគារ	១២	៦.៦៦៣.១១២	៦.៥០២.៩៣៣
		១.៥២៤.៨៥០.១៥៩	១.៤០៩.៨៣១.៥២២
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	១០	៣៩.៤៧៨.៨៣២	៤១.៣៤៦.៥២៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ	១១	១១៣.៧៨៦.៧៣១	១១៧.៦៤៩.៤៦២
ប្រាក់បញ្ញើនៅធនាគារ	១២	១១១.៧៦៣.៦៩៩	១១៧.៣១១.២៤២
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣	១៤.៧៥០.៦១៩	២៧.១៨៤.៨៦៧
		២៧៩.៧៧៩.៨៨១	៣០៧.៤៩២.០៩៥
		១.៨០៤.៦៣០.០៤០	១.៧១៧.៣២៣.៦១៧
ទ្រព្យសកម្មសរុប			
មូលធន និងបំណុល			
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១៤	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ		៦១.៧០២.៦៤៤	៦១.៧០២.៦៤៤
ចំណេញរក្សាទុក		៥០០.៦៨៨.៩៣៣	៤៩០.១៨១.០៦៩
		១.០៨០.៤១០.៦៤០	១.០៦៩.៩០១.៧៧៦
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	១៥	៤១២.៩៩៩.៩៤០	៣៧៧.៧២៧.១៧០
ប្រាក់កម្ចីដែលអាចបង្វិលសងពីភតិកៈ		១.០០០.០០០	១.០០៦.២៩០
ការរក្សាទុកត្រូវបង់		២.៧៥៣.៨៦៩	២.៧៥៣.៨៦៩
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៦	៨៩.៧៧៧.៩១៧	៩១.១៧៦.០៨៥
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.៣១៣.២៨៨	១.២៣៦.៣០០
ចំណូលពន្យារ	១៧	១៩.៥២៨.៩៣២	១៩.៩០៥.៥១៩
សម្បទានពីរាជរដ្ឋាភិបាល	១៨	៤៣.០៩៣.០៤២	៤៣.៨៩៦.៧៧៤
បំណុលពន្ធពន្យារ		៤២.២៤១.២១០	៤២.៤១២.៩០២
		៦០៨.៦៦៨.១៩៨	៥៧៦.១១៤.៨៦៩
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៥៦.០៥១.៧១០	៧២.៥៥៧.៣៣១
ប្រាក់កម្ចី	១៥	៤២.៥០៥.៣២១	២៦.៥២៧.៧០៦
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៦	៦.៨១៩.១៩៦	៥.១៦២.៤៤៣
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.០៦១.៥១៣	៥៩.១៧៥
ចំណូលពន្យារ	១៧	១.៣១៦.២៨៣	១.៣៣៦.៦៦១
សម្បទានពីរាជរដ្ឋាភិបាល	១៨	៣.២១៤.៩៣០	៣.២១៤.៩៣០
បំណុលពន្ធលើប្រាក់ចំណូល		៤.៥៨៣.២៤៩	១៨.៤៤៩.៧២៦
		១១៥.៥៥២.២០២	១២៧.៣០៧.៩៧២
		៧២៤.២២០.៤០០	៧០៣.៧៣០.៥៨១
		១.៨០៤.៦៣០.០៤០	១.៧១៧.៣២៣.៦១៧
បំណុលសរុប			
មូលធន និងបំណុលសរុប			

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញនេះ។

កំណត់ផែស្វយ័តក្រុមព្រះសីហនុ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗបន្ថែមនោះពេលមិនពេញលេញ

(មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទបីខែ	
		៣១ មីនា ២០២៥	៣១ មីនា ២០២៤
		ពាន់រៀល	ពាន់រៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូល			
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	១៩	១១២.៨៦៩.០៨៦	៩៥.៧៨៦.៦០៧
ចំណូលពីការជួល	៧	១.១០៨.៧៤៧	៧៧៤.០៨០
ចំណូលផ្តល់ឱ្យ	១៨	៨០៣.៧៣២	៨០៣.៧៣២
		<u>១១៤.៧៨១.៥៦៥</u>	<u>៩៧.៣៦៤.៤១៩</u>
ចំណាយ			
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	២០	(៣៣.៦០៩.៣៥១)	(៣០.១០២.៩៥៤)
ចំណាយសម្ភារៈផ្គត់ផ្គង់	២១	(២៧.៦៥៣.៤០៤)	(២៦.៨៦៨.៥៧៥)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២២	(១៧.៥៨៥.៤៨៩)	(១២.៦២១.៣៥៧)
ចំណាយជួសជុល និងថែទាំ		(៣៣៣.៧៧៧)	(៥៨៤.៦៧២)
ចំណាយផ្សេងៗ		(៧.១២៧.៧០៣)	(៩.៨៩៤.៨០៥)
ចំណេញផ្សេងៗ – សុទ្ធ		១.០៩៩.៨២៨	៥២.៥៤០
		<u>(៨៥.២០៩.៨៩៦)</u>	<u>(៨០.០១៩.៨២៣)</u>
ចំណេញប្រតិបត្តិការ		<u>២៩.៥៧១.៦៦៩</u>	<u>១៧.៣៤៤.៥៩៦</u>
ចំណូលហិរញ្ញវត្ថុ		១.៦៣០.៩៤៣	២២.៥២៧.៣៨១
ចំណាយហិរញ្ញវត្ថុ		(១៧.៣៣១.៨៤២)	(២.២០០.៦២០)
(ចំណាយ)/ចំណូលហិរញ្ញវត្ថុ– សុទ្ធ	២៣	<u>(១៥.៧០០.៨៩៩)</u>	<u>២០.៣២៦.៧៦១</u>
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		<u>១៣.៨៧០.៧៧០</u>	<u>៣៧.៦៧១.៣៥៧</u>
ចំណាយពន្ធលើប្រាក់ចំណូល	២៤	(៣.៣៦២.៩០៦)	(៤.៣៧៥.៥៨០)
ចំណេញក្នុងការិយបរិច្ឆេទ		<u>១០.៥០៧.៨៦៤</u>	<u>៣៣.២៩៥.៧៧៧</u>
ចំណេញរបស់ភាគទុនិក		<u>១០.៥០៧.៨៦៤</u>	<u>៣៣.២៩៥.៧៧៧</u>
លទ្ធផលលម្អិតចំណេញសរុបរបស់ភាគទុនិក		<u>១០.៥០៧.៨៦៤</u>	<u>៣៣.២៩៥.៧៧៧</u>
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគទុនិករបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖			
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន/ថយចុះ (រៀល)	២៥	<u>១២២,៥១</u>	<u>៣៨៨,១៩</u>

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ។

កំណត់សម្គាល់ផែនការប្រតិបត្តិការសាធារណៈ

របាយការណ៍ប្រែប្រួលមូលធនបណ្តោះអាសន្នពេលវេលា (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	ដែលជាបេសកកម្ម			
	ដើមទុន និង បុព្វលាភភាគហ៊ុន ពាន់រៀល	ទុនប្រមូលផ្សេងៗ ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៥១៨.០១៨.០៦៣	៤៩.៥០៦.០៩៤	៤០៤.៥២០.៧១៩	៩៧២.០៤៤.៨៧៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៣៣.២៩៥.៧៧៧	៣៣.២៩៥.៧៧៧
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៣៣.២៩៥.៧៧៧	៣៣.២៩៥.៧៧៧
សមតុល្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៤៩.៥០៦.០៩៤	៤៣៧.៨១៦.៤៩៦	១.០០៥.៣៤០.៦៥៣
ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៤៩០.១៨១.០៦៩	១.០៦៩.៩០១.៧៧៦
ចំណេញក្នុងការិយបរិច្ឆេទ	-	-	១០.៥០៧.៨៦៤	១០.៥០៧.៨៦៤
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	១០.៥០៧.៨៦៤	១០.៥០៧.៨៦៤
សមតុល្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៦១.៧០២.៦៤៤	៥០០.៦៨៨.៩៣៣	១.០៨០.៤០៩.៦៤០

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នពេលវេលានេះ។

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍លំហូរសាច់ប្រាក់បន្ថែមពេលវេលាលេញ (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទបីខែ	
		៣១ មីនា ២០២៥	៣១ មីនា ២០២៤
		ពាន់រៀល	ពាន់រៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		១៣.៨៧០.៧៧០	៣៧.៦៧១.៣៥៧
និយ័តកម្មសម្រាប់៖			
ចំណាយ/(ចំណូល) ហិរញ្ញវត្ថុ - សុទ្ធ	២៣	១៥.៧០០.៨៩៩	(២០.៣២៦.៧៦១)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី	២២	១៧.៥៨៥.៤៨៩	១២.៦២១.៣៥៧
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.០៧៩.៣២៦	៩៥២.៥៥៣
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	២០	២.០៣៣.៤៩២	១.៦៦៨.៩៧៦
ចំណូលសម្បទានពីពាណិជ្ជកិច្ច	១៨	(៨០៣.៧៣២)	(៨០៣.៧៣២)
ប្រាក់តម្កល់ដែលអាចបង្វិលសងពីភតិកៈ		(៦.២៥០)	-
សវិធានធនសម្រាប់ខាតគណនាវិវាទទុកលើប្រាក់បញ្ញើ		៤.២៨០	១.០២៧.០១៤
រយៈពេលខ្លីនៅធនាគារ			
កត់ត្រាត្រឡប់មកវិញការថយចុះតម្លៃនៃគណនីអតិថិជន			
ពាណិជ្ជកម្ម		(១៤.១៣២)	(៦៤.៧៥៣)
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១.៨៦៧.៦៩២	(២.៣០៩.៥៨០)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		១០.៣៩៤.៨៧៧	(៦៨.៧៣៧.៨៤០)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		(១៨.២២៨)	១៣.១៩០.៧៦២
ចំណូលពន្យារ		(៣៩៦.៩៦៥)	២.៤១៨.៣៥៥
លំហូរសាច់ប្រាក់ចូល/(ចេញ) ពីប្រតិបត្តិការ		៦១.២៩៧.៥១៤	(២២.៦៨៧.២៩២)
កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់		(១.៧៧៤.៩០៧)	(១.១០៨.៤៣២)
ពន្ធលើប្រាក់ចំណូលបានបង់		(១៧.៤០១.០៧៥)	(២១.៨១៧.៥៥៦)
លំហូរសាច់ប្រាក់ចូល/(ចេញ) សុទ្ធពីសកម្មភាពប្រតិបត្តិការ		៤២.១២១.៥៣២	(៤៥.៦១៣.២៨០)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៦	(៤៤.៤៧៧.៤៧៣)	(៦.២០៩.៤៧៧)
ការទិញទ្រព្យសម្បត្តិវិនិយោគ	៧	(៤០.៥៥៣.៦៨១)	(១២.៤៩៨.១៤៦)
ការដកប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		១.៨៣០.៦៩៤	៤.០៤២.០០០
ការដាក់ប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		-	(២.០២៩.០០១)
ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ		(១០.៤១៨.២០០)	-
ការប្រាក់បានទទួល		២.៣០៥.៩៤៣	៣.៤៥១.៤០៥
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ		(៩១.៣១២.៧១៧)	(១៣.២៤៣.២១៩)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ការសងប្រាក់កម្ចី		(៤.៨៥០.៨៩០)	(៩.៦៤២.០៣៨)
ការសងឥណទានវិបារូបន៍		-	(២៤.៥១០.០០០)
ការប្រាក់បានបង់នៃប្រាក់កម្ចី		(១.៤១៨.៩៨៤)	(២.៧៣៤.៩៩២)
ការប្រាក់បានបង់នៃឥណទានវិបារូបន៍		-	(២៨៩.៤៥១)
សាច់ប្រាក់ពីប្រាក់កម្ចី		៣១.០២៥.៨០៧	៧០.១៩៣.៩៣៥
សាច់ប្រាក់ពីឥណទានវិបារូបន៍		១៦.០០០.០០០	២០.៧៨៨.០០៦
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពហិរញ្ញប្បទាន		៣០.៧៥៥.៩៣៣	៥៣.៨០៥.៤៦០
កំហុសសាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ		(១២.៤៣៥.២៤៨)	(៥.០៥១.០៣៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ		២៧.១៨៥.៨៦៧	១៩.៣៤១.៨១៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ការិយបរិច្ឆេទ		១៤.៧៥០.៦១៩	១៤.២៩០.៧៧៥

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គឺជាគ្រឹះស្ថានស្វយ័តសាធារណៈ ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក.ស.ស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

ក.ស.ស បានចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសសាធារណៈរបស់រដ្ឋនៅក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ “គ” របស់ ក.ស.ស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផ.ម.ក”) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ ក.ស.ស គឺជាកំពង់ផែសមុទ្រអន្តរជាតិ និង ជាកំពង់ផែពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យស្តីពី បេសកកម្មរបស់ ក.ស.ស គឺផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍន៍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក.ស.ស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដឹកនាំ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

ក.ស.ស ក៏មានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេស ជាភតិបត្តិការប្រតិបត្តិការជាភតិសន្យា។

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ ក.ស.ស ទទួលអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ការិយាល័យចុះបញ្ជីរបស់ ក.ស.ស មានទីតាំងស្ថិតនៅតំបន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញសម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

២.១ មូលដ្ឋានក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញសម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (“CIAS 34”)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ មិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ដូចបាន បង្ហាញជាធម្មតានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដា របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ គឺដូចទៅនឹងគោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

២.២ ស្តង់ដាគណនេយ្យថ្មី ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលបានអនុវត្តដោយ ក.ស.ស

ក្រុមហ៊ុនបានអនុវត្តស្តង់ដា ជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុដែលចាប់ផ្តើម នៅ ឬ បន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ៖

- កង្វះការផ្លាស់ប្តូរ - ការធ្វើវិសោធនកម្មទៅលើ CIAS 21

មិនមានផលប៉ះពាល់ជាសារវន្តលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលទេ។

- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ

ក្រុមហ៊ុនញាតិសម្ព័ន្ធគឺជាក្រុមហ៊ុនទាំងឡាយណា ដែលក្រុមហ៊ុនមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើ ប៉ុន្តែមិនមានការគ្រប់គ្រងទៅលើក្រុមហ៊ុននោះទេ ដែលជាទូទៅក្រុមហ៊ុនមានការកាន់កាប់ភាគហ៊ុនពី ២០% ទៅ ៥០% នៃសិទ្ធិបោះឆ្នោត។ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានកត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រគណនេយ្យសម្រាប់មូលធនបន្ទាប់ពីវាត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម។

យោងតាមវិធីសាស្ត្រគណនេយ្យសម្រាប់មូលធន ការវិនិយោគត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម និងបន្ទាប់មកត្រូវបានធ្វើនិយ័តកម្ម ដើម្បីទទួលស្គាល់ភាគហ៊ុនរបស់ក្រុមហ៊ុននៃចំណេញ-ខាតនៅក្រោយការទិញ របស់វិនិយោគិននៅក្នុងចំណេញ-ខាត និងបម្រែបម្រួលភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងចំណូលលម្អិតផ្សេងៗ របស់វិនិយោគិននៅក្នុងចំណូលលម្អិតផ្សេងៗ។ ភាគលាភបានទទួល ឬត្រូវទទួល ពីក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានទទួលស្គាល់ដោយកាត់បន្ថយពីតម្លៃយោងនៃការវិនិយោគ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ខែមីនា ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

**២.២ ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលបានអនុវត្ត
ដោយ ក.ស.ស (ត)**

- ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ (ត)

នៅពេលភាគហ៊ុននៃការខាត របស់ក្រុមហ៊ុននៅក្នុងការវិនិយោគដែលមានគណនីមូលធនស្មើនឹង ឬលើសពី ការប្រាក់របស់ខ្លួននៅក្នុងអង្គភាព រួមទាំងប្រាក់ត្រូវទទួលរយៈពេលវែងដែលមិនមានការធានាផ្សេងៗ ក្រុមហ៊ុនមិនទទួល ស្គាល់ការខាតបន្ថែមទៀតទេ លុះត្រាតែក្រុមហ៊ុនមានកាតព្វកិច្ច ឬធ្វើការទូទាត់ជំនួសអង្គភាពផ្សេងៗ។

ចំណេញមិនទាន់ទទួលស្គាល់ពីប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុនញាតិសម្ព័ន្ធ ត្រូវបានលុបចោល ទៅតាម ទំហំនៃអត្ថប្រយោជន៍របស់ក្រុមហ៊ុននៅក្នុងអង្គភាពទាំងនេះ។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការនោះ ផ្តល់នូវភស្តុតាងដែលបង្ហាញពីការថយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍ គណនេយ្យរបស់វិនិយោគិនដែលមានគណនេយ្យមូលធនត្រូវបានផ្លាស់ប្តូរក្នុងករណីចាំបាច់ ដើម្បីធានាបាននូវភាព ស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ដែលបានអនុម័តដោយក្រុមហ៊ុន។

ប្រសិនបើមានសញ្ញាណបង្ហាញថាការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធមួយ អាចថយចុះតម្លៃ នោះ ក្រុមហ៊ុនត្រូវធ្វើតេស្ត លើតម្លៃយោងសរុប នៃការវិនិយោគសម្រាប់ការថយចុះតម្លៃ។

៣. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើង ក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ ក.ស.ស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជាគឺដូចគ្នា ទៅនឹងការវិនិច្ឆ័យដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

ក.ស.ស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូររូបិយប័ណ្ណ និង ហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុបន្ទោះពេលមិនពេញលេញ មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាង ហានិភ័យហិរញ្ញវត្ថុទាំងអស់ ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ ហិរញ្ញវត្ថុសម្រាប់ ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤.២ តម្លៃសមស្របរបស់ប្រព័ន្ធសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាស់វែងតាមផ្ទៃដីមជ្ឈមណ្ឌល

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពីការថយចុះតម្លៃមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗគឺត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារមានរយៈពេលខ្លី។
- (ឃ) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីក្នុងត្រា។

ក្នុងអំឡុងការិយបរិច្ឆេទ ក.ស.ស មិនបានផ្លាស់ប្តូរវិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុទេ ហើយក៏មិនមានការផ្ទេរនៅក្នុងឯកសារនៃតម្លៃសមស្របដែរ។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

ក.ស.ស មានផ្នែកដែលអាចរាយការណ៍បាន ដែលបានផ្សំឡើងដោយសេវាផ្នែកកំពង់ផែរបស់ខ្លួនដូចខាងក្រោម៖

- ការគិតថ្លៃ Stevedoring
- លើកដាក់លើទីលាន (LO-LO)
- សេវាដល់ពេលកំណត់/គិតថ្លៃសេវាកំពង់ផែ
- ការផ្ទុកកុងតឺន័រ។

មិនមានផ្នែកប្រតិបត្តិការណាមួយ ត្រូវបានប្រមូលផ្តុំដើម្បីបង្កើតជាផ្នែកអាជីវកម្មប្រតិបត្តិការ ដែលអាចរាយការណ៍ខាងលើបានទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក (ត)

ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា CODM) ដែលជាក្រុមគណៈគ្រប់គ្រង ត្រួតពិនិត្យ របាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ CODM វាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូល ដុល (កំណត់សម្គាល់ ១៩) ចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធ ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ ក.ស.ស ក៏ មានទ្រព្យសម្បត្តិវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការជាភាគីម្ចាស់ទ្រព្យ ជួល និងរកចំណូលបានពីការជួលផងដែរ (កំណត់សម្គាល់ ៧)។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅរបស់ ក.ស.ស។ ក.ស.ស មានទីតាំងស្ថិតនៅក្នុងខេត្ត ព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ប្រាក់ចំណូលចំនួន ២៩.៨២៥.៧៨៧ ពាន់រៀល គឺបានមកពីអតិថិជនធំៗរបស់ ក.ស.ស ដែលអតិថិជន នីមួយៗបានរួមចំណែកយ៉ាងហោចណាស់ ១០% ដល់ចំណូលផ្នែកដែលអាចរាយការណ៍សរុប សម្រាប់ដំណាច់ ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ដីធ្លី ពាន់រៀល	ការកែលម្អដីធ្លី ពាន់រៀល	អគារ ពាន់រៀល	បរិក្ខារ បច្ចេកទេស ពាន់រៀល	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់ ពាន់រៀល	កុំព្យូទ័រ និង បរិក្ខារ ការិយាល័យ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារ កំពង់ផែមុន ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	ប៉ាណែល ពាន់រៀល	សរុប ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)											
ថ្លៃដើម	៣០៣.៣៨៨.១៣៦	៧៣.៩២២.៨៦៩	៣៨៩.៤៣១.១៤២	៦៩.០១៦.០៦៦	៣.៩០០.៤៣៤	១០.៦៧៣.២៤០	១០០.២០៧.៦៦៩	៤២០.៦៣៤.១៥០	១.៤២៧.៦៤១	១០១.១០៤.៥០១	១.៤៧៣.៧០៥.៨៤៨
រំលស់បង្គរ	-	(១៦.៨៥១.៤៦៦)	(៧១.១៥៨.៧៧៧)	(២៧.៦២៤.២៥៧)	(២.១២៤.៤៧៧)	(៧.៣៥៨.៨០៣)	(២៨.៥៨៤.០៧០)	(១០៤.៤៩៦.០១២)	(១.០៨៤.២៨១)	-	(២៥៩.២៨២.១៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២១៤.៤២៣.៧០៥
ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)											
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣០៣.៣៨៨.១៣៦	៥៧.០៧១.៤០៣	៣១៨.២៧២.៣៦៥	៤១.៣៩១.៨០៩	១.៧៧៥.៩៥៧	៣.៣១៤.៤៣៧	៧១.៦២៣.៥៩៩	៣១៦.១៣៨.១៣៨	៣៤៣.៣៦០	១០១.១០៤.៥០១	១.២១៤.៤២៣.៧០៥
ទិញបន្ថែម	-	-	-	៦២.៦៦០	១៥២.០៣០	២៨៦.៦២៩	-	-	៧១.៤៨០	២០.៨៩៩.២៧០	២១.៤៧២.០៦៩
ផ្ទេរ	២.៦៨១.៨១៨	២៨៦.០០៤	២.២១៥.៧២៤	១៦.៥១១.៣០១	-	-	-	-	-	(២១.៦៩៤.៨៤៧)	-
រំលស់	-	(៩៥០.៧៤៧)	(៣.៣០៣.២៦៩)	(៣.៩៦០.២៩៧)	(១៩៩.៧០៨)	(៣៩៤.៤០៩)	(១.៩៦៦.៦៥១)	(៥.៦២៥.៨៦៧)	(២៦.៨៧៩)	-	(១៦.៤២៧.៨២៧)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៣០៦.០៦៩.៩៥៤	៥៦.៤០៦.៦៦០	៣១៧.១៨៤.៨២០	៥៤.០០៥.៤៣៣	១.៧២៨.២៧៩	៣.២០៦.៦៥៧	៦៩.៦៥៦.៩៤៨	៣១០.៥១២.២៧១	៣៨៧.៥៦១	១០០.៣០៨.៩២៤	១.២១៩.៤៦៧.៩៤៧
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥											
ថ្លៃដើម	៣០៦.០៦៩.៩៥៤	៧៤.២០៨.៨៧៣	៣៩១.៦៤៦.៨៦៦	៨៥.៥៩០.០២៧	៤.០៥២.៤៦៤	១០.៩៥៩.៨៦៩	១០០.២០៧.៦៦៩	៤២០.៦៣៤.១៥០	១.៤៩៩.១២១	១០០.៣០៨.៩២៤	១.៤៩៥.១៧៧.៩១៧
រំលស់បង្គរ	-	(១៧.៨០២.២១៣)	(៧៤.៤៦២.០៤៦)	(៣១.៥៨៤.៥៩៤)	(២.៣២៤.១៨៥)	(៧.៧៥៣.២១២)	(៣០.៥៥០.៧២១)	(១១០.១២១.៨៧៩)	(១.១១១.១៦០)	-	(២៧៥.៧០៩.៩៧០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣០៦.០៦៩.៩៥៤	៥៦.៤០៦.៦៦០	៣១៧.១៨៤.៨២០	៥៤.០០៥.៤៣៣	១.៧២៨.២៧៩	៣.២០៦.៦៥៧	៦៩.៦៥៦.៩៤៨	៣១០.៥១២.២៧១	៣៨៧.៥៦១	១០០.៣០៨.៩២៤	១.២១៩.៤៦៧.៩៤៧

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ មានដូចខាងក្រោម (ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ)៖

	៣១ មីនា ២០២៥ ពាន់រៀល	៣១ មីនា ២០២៤ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទិញបន្ថែម	២១.៤៧២.០៦៩	៦.៣២៦.៧៥០
កំណើនបុព្វបទទៅអ្នកផ្គត់ផ្គង់	៦.៥១៨.០១៤	-
តំហាយ/(កំណើន) ទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់	(១៦.៤៨៧.៣៩០)	(១១៧.២៧៣)
សាច់ប្រាក់បានប្រើក្នុងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៤៤.៥០២.៦៩៣	៦.២០៩.៤៧៧

ចំណាយការប្រាក់ ដែលត្រូវបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមខ្ទង់សំណង់កំពុងសាងសង់ សម្រាប់ការិយបរិច្ឆេទបីខែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មានចំនួន ៥៤១.២៨០ ពាន់រៀល (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ៨៩.៥០២ ពាន់រៀល) ។

៧. ទ្រព្យសម្បត្តិវិនិយោគ

	ជំនឿ(*) ពាន់រៀល	ការកែលម្អ អគារ និងដី ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	សរុប ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)				
ថ្លៃដើម	១២៦.៥៨៣.៦៦៥	១៧០.៧៧៥.៧២៦	២.៨៩៣.៧២៧	៣០០.២៥៣.១១៨
រំលស់បង្គរ	-	(៥៣.១៥៤.៩២៨)	-	(៥៣.១៥៤.៩២៨)
តម្លៃបុព្វសុទ្ធ (បានធ្វើសវនកម្ម)	១២៦.៥៨៣.៦៦៥	១១៧.៦២០.៧៩៨	២.៨៩៣.៧២៧	២៤៧.០៩៨.១៩០
ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)				
តម្លៃបុព្វសុទ្ធដើមគ្រា	១២៦.៥៨៣.៦៦៥	១៧០.៧៧៥.៧២៦	២.៨៩៣.៧២៧	៣០០.២៥៣.១១៨
ទិញបន្ថែម	-	៨៨.៤០៦	៤០.៤៦៥.២៧៥	៤០.៥៥៣.៦៨១
ផ្ទេរ	២.៣៤៧.២៧៣	១៩០.៩០៩	(២.៥៣៨.១៨២)	-
រំលស់	-	(៨៦១.៧២០)	-	(៨៦១.៧២០)
តម្លៃបុព្វសុទ្ធចុងគ្រា	១២៨.៩៣០.៩៣៨	១៧០.១៩៣.៣២១	៤០.៨២០.៨២០	៣៣៩.៩៤៤.០៧៩
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥				
ថ្លៃដើម	១២៨.៩៣០.៩៣៨	១៧១.០៥៥.០៤១	៤០.៨២០.៨២០	៣៤០.៨០៦.៧៩៩
រំលស់បង្គរ	-	(៨៤.០១៦.៦៤៨)	-	(៨៤.០១៦.៦៤៨)
តម្លៃបុព្វសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	១២៨.៩៣០.៩៣៨	១៨៧.០៣៨.៣៩៣	៤០.៨២០.៨២០	៣៥៦.៧៩០.១៥១

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

៧. ទ្រព្យសម្បត្តិវិនិយោគ (ត)

(*) ដីទាំងនេះរួមមានដីនៅតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងដីផ្សេងទៀតដែល ក.ស.ស បានទិញ សម្រាប់ជួល និងទុកលក់។ សម្រាប់ដីនៅតំបន់សេដ្ឋកិច្ចពិសេស ក.ស.ស បានធ្វើការដោះស្រាយ និងបានធ្វើការទូទាត់ និងធ្វើការឈូសឆាយ-ចាក់ដីតំបន់នៅជុំវិញ ជាលទ្ធផល ក.ស.ស ទទួលបានដីសរុបចំនួន ៦៨ ហិកតា។ ក.ស.ស បានកត់ត្រារាល់ការចំណាយលើការទូទាត់ក្នុងការដោះស្រាយ និងបានធ្វើមូលធនកម្ម ព្រមទាំងកត់ត្រាជាតម្លៃដីក្នុងបញ្ជីគណនេយ្យ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងឆ្នាំ២០១២។

ការទិញជាសាច់ប្រាក់ នៃទ្រព្យសម្បត្តិវិនិយោគ ៖

	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងការិយបរិច្ឆេទ(សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	៤០.៥៥៣.៦៨១	១៣.២៣៦.៣២៨
កំណើនទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់	-	(៧៣៨.១៨២)
សាច់ប្រាក់បានប្រើប្រាស់ការទិញទ្រព្យសម្បត្តិវិនិយោគ	៤០.៥៥៣.៦៨១	១២.៤៩៨.១៤៦

ចំនួនទឹកប្រាក់ទ្រព្យសម្បត្តិវិនិយោគខាងក្រោមនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗបន្ថែមពេលវេលា ដែលបានពីអាជីវកម្មសម្បត្តិវិនិយោគ៖

	ដំណាច់ការិយបរិច្ឆេទបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលពីការជួល	១.១០៨.៧៤៧	៧៧៤.០៨០
ចំណាយរំលស់	(៨៦១.៧២០)	(៩៥១.៧៥៦)
ចំណាយប្រតិបត្តិការផ្ទាល់ដែលកើតចេញពីការវិនិយោគ		
ទ្រព្យសម្បត្តិដែលបង្កើតឱ្យមានចំណូលពីការជួល	(៩៨៧.៣២៩)	(៩២៥.៣០៩)

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

៨. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	
ថ្លៃដើម	១១.៦៩៣.៧៣៧
រំលស់បង្គរ	(៩.៨៨៧.០៤៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	<u>១.៨០៦.៦៩៤</u>
 <i>ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១១.៦៩៣.៧៣៧
រំលស់បង្គរ	(២៩៥.៩៤៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>១១.៣៩៧.៧៩២</u>
 គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
ថ្លៃដើម	១១.៦៩៣.៧៣៧
រំលស់បង្គរ	(១០.១៨២.៩៨៨)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	<u>១.៥១០.៧៤៩</u>

៩. ការវិនិយោគក្នុងក្រុមហ៊ុនពាក់ព័ន្ធសម្ព័ន្ធ

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ក.ស.ស បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Funan Techo Inland Waterways and Logistics Company Limited (FTIWL) ជាមួយភាគទុនវិនិយោគ ២៦% ។ FTIWL បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ហើយសមាមាត្រនៃផលប្រយោជន៍កម្មសិទ្ធិគឺដូចគ្នាទៅនឹងសមាមាត្រនៃសិទ្ធិបោះឆ្នោតដែលបានធ្វើឡើង។ FTIWL ដំណើរការព្រែកដឹកហូរធាតុដី ដើម្បីពង្រីកការដឹកជញ្ជូនឡូជីស្ទិកផ្លូវទឹកក្នុងប្រទេស ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ ព្រែកដឹកហូរធាតុដី នឹងចូលរួមគាំទ្រយ៉ាងសំខាន់ដល់ការដឹកជញ្ជូនផ្លូវទឹក មកកាន់កំពង់ផែសមុទ្រក្រុងព្រះសីហនុ អោយកាន់តែមានលក្ខណៈ Multimodal Transport ក្នុងការដឹកជញ្ជូន។ លក្ខណៈសម្បត្តិនៃការបណ្តាក់ទុន គឺជាការវិនិយោគនៅក្នុងក្រុមហ៊ុនពាក់ព័ន្ធនា។ ក.ស.ស បានចាប់ផ្តើមបង់ដើមទុននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១០. សន្និធិ

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
សម្ភារផ្គត់ផ្គង់	៣៦.០៩៦.១០៤	៣៧.៨៥០.៨២៨
សម្ភារងាយរលួយ	១.៥២៥.៧០៨	១.១២២.៩២០
ប្រេង និងប្រេងរំអិល	១.៩៤២.៦៥៧	២.៤៥៨.៤១៣
	៣៩.៥៦៤.៤៦៩	៤១.៤៣២.១៦១
សំវិធានធនសម្រាប់ការថយចុះតម្លៃសន្និធិ	(៨៥.៦៣៧)	(៨៥.៦៣៧)
	៣៩.៤៧៨.៨៣២	៤១.៣៤៦.៥២៤

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
គណនីអតិថិជនពាណិជ្ជកម្ម	៣៧.៥៨៦.៨៧៩	៤៧.៩៥៣.៣៣០
សំវិធានធនសម្រាប់ខាតឥណទានរំពឹងទុក	(១១៨.២៨៩)	(១០៤.១៥៧)
គណនីអតិថិជនពាណិជ្ជកម្ម-សុទ្ធ	៣៧.៤៦៨.៥៩០	៤៧.៨៤៩.១៧៣
បុរេប្រទានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ក)	១.២២១.៣០៣	១.២២១.៣០៣
បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់	៧៥.០១១.៤៨៨	៦៨.៤៩៣.៤៧៤
ចំណាយបង់មុន	៨៥.៣៥០	៨៥.៥១២
គណនីអតិថិជនផ្សេងៗ	៧៦.៣១៨.១៤១	៦៩.៨០០.២៨៩
	១១៣.៧៨៦.៧៣១	១១៧.៦៤៩.៤៦២

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ (ត)

អតិថិជនរបស់ ក.ស.ស គឺជាភ្នាក់ងារដឹកជញ្ជូនជាតិ និងអន្តរជាតិនានា។ គណនីអតិថិជនពាណិជ្ជកម្មគឺជា គណនីមានរយៈពេលខ្លី។

(ក) នេះគឺជាសមតុល្យបុរេប្រទានសាច់ប្រាក់នៅសល់ដែលឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ហៅកាត់ថា MoPWT) យោងទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ ប្រាក់ បុរេប្រទានត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់អគារការិយាល័យរបស់ MoPWT ។

១២. ប្រាក់បញ្ញើនៅធនាគារ

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី	១១៥.៦៧៤.០៣៩	១២០.៣៨២.១២៣
បង្កការប្រាក់ត្រូវទទួល	២.៩៤១.៧៤៧	៣.៦១៦.៧៤៧
	១១៨.៦១៥.៧៨៦	១២៣.៩៩៨.៨៧០
សំវិធានធនសម្រាប់ខាតឥណទានរំពឹងទុក	(១៨៨.៩៧៥)	(១៨៤.៦៩៥)
	១១៨.៤២៦.៨១១	១២៣.៨១៤.១៧៥
	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	១១១.៧៦៣.៦៩៩	១១៧.៣១១.២៤២
រយៈពេលវែង	៦.៦៦៣.១១២	៦.៥០២.៩៣៣
	១១៨.៤២៦.៨១១	១២៣.៨១៤.១៧៥

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
សាច់ប្រាក់ក្នុងដៃ	២៨៣.៧៤៦	៣៥៤.៣៨៤
សាច់ប្រាក់នៅធនាគារ	១៤.៤៦៦.៨៧៣	២៦.៨៣១.៤៨៣
	<u>១៤.៧៥០.៦១៩</u>	<u>២៧.១៨៥.៨៦៧</u>

កំណត់ផែស្វយ័តក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នលើពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ "ក" (*)		ភាគហ៊ុនប្រភេទ "ខ" (**)		ភាគហ៊ុនប្រភេទ "គ" (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ១១ នៃលក្ខន្តិកៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដើមទុនមានចំនួន ៤៥០.៣០២.៨២៨.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ "ក" ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ភាគហ៊ុនប្រភេទ "ខ" ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន និងភាគហ៊ុនប្រភេទ "គ" ចំនួន ២១.៤៤២.៩៩២ ហ៊ុន ដោយមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ "ក" ភាគហ៊ុនប្រភេទ "ខ" ត្រូវបានកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគហ៊ុនប្រភេទ "គ" ត្រូវបានកាន់កាប់ដោយ វិនិយោគិនសាធារណៈ។ ភាគហ៊ុនប្រភេទ "ក" មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈ។ ភាគហ៊ុនប្រភេទ "ខ" និង "គ" មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នលើការវិនិយោគ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៤. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

ភាគទុនិក	ភាគរយ	ចំនួនភាគហ៊ុន	តម្លៃ
ភាគហ៊ុនប្រភេទ “ខ”			
រាជរដ្ឋាភិបាលកម្ពុជា	៧៥%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ “គ” (***) ៖			
ក្រុមហ៊ុន Kamigumi	១៣%	១១.១៥០.៣២៤	១១.១៥០.៣២៤
វិនិយោគិនសាធារណៈ	១២%	១០.២៩២.៦៦៨	១០.២៩២.៦៦៨
	២៥%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០%	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧

(***) ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយក្នុងប្រភេទ “គ” មានចំនួន ២១.៤៤២.៩៩២ ភាគហ៊ុន ដែលមានតម្លៃ
ចារិក ១.០០០ រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ “គ” ដែលបានបោះផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់
ទាំងស្រុង។

១៥. ប្រាក់កម្ចី

	៣១ មីនា ២០២៥ តម្លៃ	៣១ ធ្នូ ២០២៤ តម្លៃ
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ឥណទាន និងប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3 (i)	២៥.៦៩៧.១៤៤	២៧.២០៧.៦៩៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4 (i)	៧៤.៧២៨.៩២២	៧៤.៥១៦.៣០៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6 (i)	៣.៧៤០.០២៩	៣.៧៧៥.៨២២
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8 (i)	៧០.១០៦.៨៧២	៦៩.១១៤.៦៩០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10 (i)	១៣៥.៧០៤.៤៣១	១៣៤.៩៤៦.៩២៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21 (i)	១១៤.១២៦.៨៣០	៩៤.៦៩៣.៤៣៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27 (i)	១៥.៣៦១.០៣៣	-
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) – ឥណទានវិបារូបន៍	១៦.០០០.០០០	-
	៤៥៥.៤៦៥.២៦១	៤០៤.២៥៤.៨៧៦

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១៥. ប្រាក់កម្ចី (ត)

(i) ប្រាក់កម្ចី MoEF – (JBIC) និង (JICA)

រាជរដ្ឋាភិបាលកម្ពុជា (RGC) តំណាងដោយ MoEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់ជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ("JBIC") ដើម្បី គាំទ្រដល់គម្រោងពង្រីកអាជីវកម្មរបស់ ក.ស.ស ។ ក.ស.ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់ដាច់ដោយឡែក ពីគ្នាជាមួយ RGC តំណាងដោយ MoEF ជាមួយនឹងការរៀបចំដែល JICA និង JBIC នឹងធ្វើការទូទាត់ដោយផ្ទាល់ទៅឱ្យ អ្នកផ្គត់ផ្គង់ ក.ស.ស។ ការទូទាត់សងប្រាក់កម្ចីធ្វើឡើងដោយ ក.ស.ស សងទៅ MoEF តាមកាលវិភាគសងប្រាក់។

កាលកំណត់របស់ឥណទាន និងប្រាក់កម្ចីទាំងនេះមានដូចខាងក្រោម៖

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី		
ក្នុងរយៈពេលមួយឆ្នាំ	៤២.៥០៥.៣២១	២៦.៥២៧.៧០៦
រយៈពេលវែង		
ក្នុងរយៈពេលលើសពីមួយឆ្នាំទៅពីរឆ្នាំ	៣០.០១២.២២១	២៤.៣៧៥.២៧២
ក្នុងរយៈពេលលើសពីពីរឆ្នាំទៅប្រាំឆ្នាំ	៦៨.១០៩.៧៣៥	៧៣.១២៥.៨១៦
ក្នុងរយៈពេលលើសពីប្រាំឆ្នាំ	៣១៤.៨៣៧.៩៨៤	២៨០.២២៦.០៨២
	៤១២.៩៥៩.៩៤០	៣៧៧.៧២៧.១៧០
	៤៥៥.៤៦៥.២៦១	៤០៤.២៥៤.៨៧៦

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យានាពេលអនាគត ដែលត្រូវបាន ធ្វើអប្បបរមា ដោយប្រើប្រាស់អត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុង ឋានានុក្រមតម្លៃសមស្រប ដោយសារមានការរួមបញ្ចូល នូវធាតុចូលដែលមិនអាចអង្កេតបាន រួមមាន ហានិភ័យឥណទាន របស់ភាគីដៃគូជាដើម។

កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការប្រកាស

**កំណត់សម្គាល់លំអៀងស្តីពីការប្រកាសស្តីពីការប្រកាសស្តីពីការប្រកាស (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១៥. ប្រាក់កម្ចី (ត)

ឥណទាន និងប្រាក់កម្ចីជាប្រភេទប័ណ្ណក្រៅពីប័ណ្ណគោល មានដូចខាងក្រោម៖

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់យើងជប៉ុន (JPY)	៣៦៤.៧៣៦.៣៣៩	៣២៩.៧៣៨.៥៦៩
ប្រាក់ដុល្លារអាមេរិក (US\$)	៩០.៧២៨.៩២២	៧៤.៥១៦.៣០៧
	៤៥៥.៤៦៥.២៦១	៤០៤.២៥៤.៨៧៦

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	៣១ មីនា ២០២៥	៣១ ធ្នូ ២០២៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10	១,៦៥%	១,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21	១,២៦%	១,២៦%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27	១,៣៦%	-

១៦. ភាគហ៊ុនអត្ថប្រយោជន៍ពេលចូលនិវត្តន៍

ចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ មានដូចខាងក្រោម៖

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃភាគហ៊ុនអត្ថប្រយោជន៍ដែលបានកំណត់	៩៦.៥៩៧.១១៣	៩៦.៣៣៨.៥២៨
ស្ថានភាពអធន (Unfunded status)	៩៦.៥៩៧.១១៣	៩៦.៣៣៨.៥២៨
បំណុលសុទ្ធដែលបានកាត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចន្លោះពេល	៩៦.៥៩៧.១១៣	៩៦.៣៣៨.៥២៨

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលា (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១៦. កាតព្វកិច្ចអត្ថប្រយោជន៍ពេលវេលានិវត្តន៍ (ត)

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ពេលវេលានិវត្តន៍ក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	៣១ មីនា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
សមតុល្យដើម	៩៦.៣៣៨.៥២៨	៧៧.៨៩០.៩២៥
ចំណាយលើសេវាកម្មបច្ចុប្បន្ន	៧៥៦.៨០៦	១.៨១៨.០៨៨
ចំណាយហិរញ្ញវត្ថុ	១.២៧៦.៦៨៦	៤.៨៥៧.៨១៥
ថ្លៃសេវាកន្លងមក	-	៨.២៨៣
អត្ថប្រយោជន៍បានបង់	(១.៧៧៤.៩០៧)	(៤.៥៧៣.៤០៩)
ខាតពីការវាយតម្លៃឡើងវិញដែលកើតពីបម្រែបម្រួល ការសន្មតនៃការវាយ តម្លៃ និងបទពិសោធន៍នៃការធ្វើនិយ័តកម្ម	-	១៦.៣៣៦.៨២៦
សមតុល្យចុងក្រោយ	៩៦.៥៩៧.១១៣	៩៦.៣៣៨.៥២៨
	៣១ មីនា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ លានរៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៦.៨១៩.១៩៦	៥.១៦២.៤៤៣
រយៈពេលវែង	៨៩.៧៧៧.៩១៧	៩១.១៧៦.០៨៥
	៩៦.៥៩៧.១១៣	៩៦.៣៣៨.៥២៨

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានទទួលស្គាល់នៅក្នុងខ្ទង់ ប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធខ្ទង់ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗបន្ថែមពេលវេលា ដូចខាងក្រោម៖

	៣១ មីនា ២០២៥ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ មីនា ២០២៤ លានរៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសេវាកម្មបច្ចុប្បន្ន	៧៥៦.៨០៦	៤៥៤.៥២២
ចំណាយការប្រាក់	១.២៧៦.៦៨៦	១.២១៤.៤៥៤
	២.០៣៣.៤៩២	១.៦៦៨.៩៧៦

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី០១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៦. កាតព្វកិច្ចអត្ថប្រយោជន៍ពេលវេលានិវត្តន៍ (ត)

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២៥	២០២៤
មធ្យមភាគនៃឆ្នាំប្រើការងារ	១៣,៤	១៣,៤
អត្រាអប្បហរក្នុងមួយឆ្នាំ	៥,៥%	៥,៥%
អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ	៥,០%	៥,០%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០,៥%	០,៥%
អត្រាមរណៈ	១០០% នៃឆ្នាំ២០១៧ ប្រទេសថៃ	១០០% នៃឆ្នាំ២០១៧ ប្រទេសថៃ
អត្រាពិការភាព	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈមុន ពេលចូលនិវត្តន៍	តារាងមរណភាពធម្មតា ១០% នៃអត្រាមរណៈមុន ពេលចូលនិវត្តន៍

១៧. ចំណូលពន្យារ

	៣១ មីនា ២០២៥ តារាងរៀបរាប់ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ តារាងរៀបរាប់ (បានធ្វើសវនកម្ម)
គិតត្រឹមថ្ងៃទី០១ ខែមករា	១៧.២៤២.១៨០	១៤.៥១៧.២៧៤
ទឹកប្រាក់បានទទួលអំឡុងការិយបរិច្ឆេទ/ឆ្នាំ	៣៦៤.១៦០	៦.១៧៣.៧៦៨
បានទទួលស្គាល់ជាចំណូលបានពីការជួល	(៦២៥.៩៣៧)	(៣.២០៥.៩៨៣)
លម្អៀងពីការប្តូរប្រាក់ប័ណ្ណបរទេស	(១៣៥.១៨៨)	(២៤២.៨៧៩)
	១៦.៨៤៥.២១៥	១៧.២៤២.១៨០
	៣១ មីនា ២០២៥ តារាងរៀបរាប់ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ តារាងរៀបរាប់ (បានធ្វើសវនកម្ម)
រយៈពេលខ្លី	១.៣១៦.២៨៣	១.៣៣៦.៦៦១
រយៈពេលវែង	១៥.៥២៨.៩៣២	១៥.៩០៥.៥១៩
	១៦.៨៤៥.២១៥	១៧.២៤២.១៨០

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទចុងខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

១៨. សម្បទានពីរដ្ឋាភិបាល

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក.ស.ស បានទទួលសំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាមួយតម្លៃសំណង់ចំនួន ៥.១៥៦.៣៣៩ ពាន់រៀល (ស្មើនឹង ១.២៧១.៩១៤ ដុល្លារអាមេរិក) ពី រាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ជាសម្បទាន ក្រោមគោលបំណងរួមចំណែក ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ក.ស.ស បាន ទទួល ស្គាល់សំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាអគារដែលស្ថិតក្រោមទ្រព្យសម្បត្តិ និងបរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ដែលពាក់ព័ន្ធតាមតម្លៃសំណង់។ រំលស់ស្ថានីយដឹកទំនិញកុងតឺន័រ និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ជា ចំណេញ ឬខាត នៃការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មក្នុងរយៈពេល ៣០ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក.ស.ស បានទទួលបរិក្ខារកំពង់ផែសមុទ្រជាចល័តនៅតែមែនចំនួន២ គ្រឿង ដែលមានតម្លៃ ៤៥.៦៤៥ លានរៀល (ស្មើនឹង ១១.០៧៩.០៧១ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាល កម្ពុជា ដែលជាជំនួយឥតសំណង ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក.ស.ស បានទទួលស្គាល់រថលើកដាក់ចល័តនៅតែមែនជាបរិក្ខារកំពង់ផែសមុទ្រ ដែលស្ថិតក្រោមទ្រព្យសម្បត្តិ និង បរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃឧបករណ៍។ រំលស់នៃរថលើកដាក់ចល័តនៅតែមែន និងចំណូលសម្បទានដែល ពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មក្នុងរយៈពេល ១៥ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

យោងតាម 'លិខិតប្តូរសារ' រវាងរាជរដ្ឋាភិបាលកម្ពុជា (ភាគីទទួល) និងរាជរដ្ឋាភិបាលជប៉ុន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ឱ្យក្រោមសម្បទាន ត្រូវបានរក្សា និងប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ការ អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និង គោលបំណងផ្សេងៗ។ លើសពីនេះ ផលិតផល និង/ឬ សេវាកម្ម ក្រោមជំនួយ ត្រូវបាន ប្រើប្រាស់ជាគោលការណ៍ដោយអ្នកប្រើប្រាស់ចុងក្រោយដែលរួមទាំងភាគីទទួលផងដែរ សម្រាប់គោលបំណងមិនមែន ពាណិជ្ជកម្ម។

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៤៧.១១១.៧០៤	៥០.៣២៦.៦៣៤
បានបញ្ចេញទៅជាចំណេញ-ខាត អំឡុងការិយបរិច្ឆេទ/ឆ្នាំ	(៨០៣.៧៣២)	(៣.២១៤.៩៣០)
សមតុល្យចុងគ្រា	៤៦.៣០៧.៩៧២	៤៧.១១១.៧០៤
	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
រយៈពេលខ្លី	៣.២១៤.៩៣០	៣.២១៤.៩៣០
រយៈពេលវែង	៤៣.០៩៣.០៤២	៤៣.៨៩៦.៧៧៤
	៤៦.៣០៧.៩៧២	៤៧.១១១.៧០៤

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទមីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១៩. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

	ដំណាច់ការិយបរិច្ឆេទមីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវា	៥៤.៨២២.២២៥	៤៦.២០៥.២១៨
ចំណូលលើកដាក់លើទីលាន (LO-LO)	៣៧.២៦២.២៧៨	៣០.០៧៩.០៣១
ចំណូលពីសេវាកម្មផ្ទៃ	២០.២៣២.២៥៥	១៨.៥៦៨.៥៣០
ចំណូលផ្សេងៗ	៥៥២.៣២៨	៩៣៣.៨២៨
	១១២.៨៦៩.០៨៦	៩៥.៧៨៦.៦០៧
ពេលវេលានៃការទទួលស្គាល់ចំណូល		
ទទួលស្គាល់នៅពេលតែមួយ	១០៧.៤០៦.៥១៧	៩១.០២៩.៨៤៥
ទទួលស្គាល់តាមដំណាក់កាល	៥.៤៦២.៥៦៩	៤.៧៥៦.៧៦២
	១១២.៨៦៩.០៨៦	៩៥.៧៨៦.៦០៧

២០. ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទមីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ប្រាក់បៀវត្សរ៍បុគ្គលិក	២៣.៥៨២.៨៣២	២០.១៧៤.១៩០
ប្រាក់រង្វាន់	៤.១៤៤.៧៧៣	៥.១៣២.៧៣៦
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (កំណត់សម្គាល់ ១៦)	២.០៣៣.៤៩២	១.៦៦៨.៩៧៦
បង្គរការទូទាត់ប្រាក់បំណាច់អតិថិជនការងារ	១.០៧៩.៣២៦	៩៥២.៥៥៣
ចំណាយសន្តិសុខសង្គមផ្សេងៗ	៤១២.៦២៦	៣៤១.៥២៣
លាភការបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣៤៩.២០០
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	២៦.៥៨៥	២៩.៩១៥
ចំណាយផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិក	១.៩៨០.៥១៧	១.៤៥៣.៨៦១
	៣៣.៦០៩.៣៥១	៣០.១០២.៩៥៤

កំណត់សម្គាល់ផែនការប្រតិបត្តិការសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

២១. ចំណាយសម្ភារៈផ្គត់ផ្គង់

	ដំណាច់ការិយបរិច្ឆេទបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសម្ភារៈងាយរងគ្រោះ	១២.១១៧.១១៦	១១.៩២៧.៩៧៩
គ្រឿងបន្លាស់	៥.៩៥៧.១៩១	៧.៣៩៣.៣៩១
សម្ភារៈឃ្លាំង	៧.២៩៣.២១៣	៥.៦៥៨.៤២០
ប្រេងរំភិល និងប្រេងម៉ាស៊ីន - ចំណាយ	១.៤០៦.៩៤៣	១.០៦៧.២២៧
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	៥៥៧.០៣១	៦៥៩.២៣៦
សម្ភារៈប្រើប្រាស់ផ្សេងៗ	៣២១.៩១០	១៦២.៣២២
	២៧.៦៥៣.៤០៤	២៦.៨៦៨.៥៧៥

២២. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងរំលស់ទ្រព្យសកម្មអរូបី

	ដំណាច់ការិយបរិច្ឆេទបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៦.៤២៧.៨២៣	១១.៣៧៤.៣២៥
ទ្រព្យសម្បត្តិវិនិយោគ	៨៦១.៧២០	៩៥១.៧៥៦
ទ្រព្យសកម្មអរូបី	២៩៥.៩៤៦	២៩៥.២៧៦
	១៧.៥៨៥.៤៨៩	១២.៦២១.៣៥៧

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទមីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

២៣. (ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ

	ដំណាច់ការិយបរិច្ឆេទមីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>
<i>ចំណូលហិរញ្ញវត្ថុ ៖</i>		
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	១.៦៣០.៩៤៣	២.១១០.៩៥៤
ចំណេញពីការប្តូររូបិយប័ណ្ណលើប្រាក់បញ្ញើនៅធនាគារជា រូបិយប័ណ្ណបរទេស	-	២០.៤១៦.៤២៧
	<u>១.៦៣០.៩៤៣</u>	<u>២២.៥២៧.៣៨១</u>
<i>ចំណាយហិរញ្ញវត្ថុ ៖</i>		
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(១.៨៤៩.៩០៧)	(១.៩២៨.៩២៦)
ចំណាយការប្រាក់លើឥណទានពី FTB	-	(២៧១.៦៩៤)
ខាតសុទ្ធពីការប្តូររូបិយប័ណ្ណលើប្រាក់កម្ចីជាប្រាក់ប័ណ្ណបរទេស (គ)	(១៥.៤៨១.៩៣៥)	-
	<u>(១៧.៣៣១.៨៤២)</u>	<u>(២.២០០.៦២០)</u>
(ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ	<u>(១៥.៧០០.៩៩៩)</u>	<u>២០.៣២៦.៧៦១</u>

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលធ្វើនៅក្នុងធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់ លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការ ធ្វើហិរញ្ញប្បទានដោយ JICA និង JBIC (កំណត់សម្គាល់ ១៥ និង២៦)។
- (គ) ក.ស.ស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ ១៥)។ ដោយសារតែការ ឡើងចុះនៃតម្លៃ ប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន វាបណ្តាលឱ្យមានការខាត ឬចំណេញជាសារវន្ត លើការ ប្តូររូបិយប័ណ្ណលើប្រាក់កម្ចីរបស់ក.ស.ស។ អត្រាប្តូររូបិយប័ណ្ណ ដែលត្រូវបានផ្សព្វផ្សាយដោយ ធនាគារជាតិ នៃ កម្ពុជានាដំណាច់ការិយបរិច្ឆេទរាយការណ៍មានដូចខាងក្រោម៖

	៣១ មីនា ២០២៥	៣១ មិ ២០២៤
ប្រាក់យើង/ប្រាក់រៀល	២៦.៧២៥	២៥.៦១៥
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.០០០	៤.០២៥

កំណត់សម្គាល់ផែនការប្រកាសធន

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

២៤. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរនាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

២៥. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ក.ស.ស ចែកនឹងចំនួនភាគហ៊ុនធម្មតាមធ្យមដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ដំណាច់ការិយបរិច្ឆេទបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>
ចំណេញរបស់ភាគទុនិក	១០.៥០៧.៨៦៣	៣៣.២៩៥.៧៧៧
ចំនួនភាគហ៊ុនមធ្យម	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (រៀល)	១២២.៥១	៣៨៨.១៩

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ ក.ស.ស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការវិនិយោគ

**កំណត់សម្គាល់លំដាប់អាណត្តិប្រតិភូអន្តរជាតិសម្រាប់ការវិនិយោគ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

២៦. ប្រតិបត្តិការភាគីពាក់ព័ន្ធ

ក.ស.ស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាប្រតិបត្តិការភាគីពាក់ព័ន្ធ។

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
MoEF – (JICA)	១៧៤.២៧២.៩៦៧	១៧៤.៦១៤.៥១៣
MoEF – (JBIC)	២៦៥.១៩២.២៩៤	២២៩.៦៤០.៣៦៣
	<u>៤៣៩.៤៦៥.២៦១</u>	<u>៤០៤.២៥៤.៨៧៦</u>

(ii) ទឹកប្រាក់ត្រូវទារពីក្រសួងសាធារណការ និងដឹកជញ្ជូន

	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ ធ្នូ ២០២៤ ពាន់រៀល (បានធ្វើសវនកម្ម)
បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (កំណត់សម្គាល់ ១១)	១.២២១.៣០៣	១.២២១.៣០៣

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទទី១	
	៣១ មីនា ២០២៥ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣១ មីនា ២០២៤ ពាន់រៀល (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយការប្រាក់អំឡុងការិយបរិច្ឆេទ		
MoEF – (JICA)	៤៣៦.១៩៣	៤៤៩.៩១៧
MoEF – (JBIC)	១.៤១៣.៧១៤	១.៤៧៩.០០៩
	<u>១.៨៤៩.៩០៧</u>	<u>១.៩២៨.៩២៦</u>

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

២៦. ប្រតិបត្តិការតាមការកំណត់

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>	<i>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</i>
ក្រុមប្រឹក្សាភិបាល		
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៣៤៩.០០០	៣៤៩.០០០
	៣៤៩.០០០	៣៤៩.០០០
បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ		
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.៥២១.៩៩៤	១.៣២៧.០០០
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)	៦៣.៨៥៣	៥២.៩៨០
	១.៥៨៥.៨៤៧	១.៣៨០.៩៨០

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយកប្រតិបត្តិ ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ
លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ ក.ស.ស ។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានផ្តល់ជូនបុគ្គលិក ក.ស.ស ក៏ដូចជាបុគ្គលិកថ្នាក់គ្រប់គ្រង
សំខាន់ៗ។

២៧. កិច្ចសន្យា

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក.ស.ស មានកិច្ចសន្យាលើការចំណាយមូលធន សម្រាប់ការបញ្ជូនទិញ
សេវាកម្មសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ ចំនួន ១.៦០៥.០២២ លានរៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៖ ៦៥២.៤៦៣
លានរៀល)។



កំពង់ផែស្វយ័តក្រុងព្រះសីហនុ



អាសយដ្ឋាន

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ ០៣៤ ៩៣៣ ៤១៦	🌐 www.pas.gov.kh
☎ ០៣៤ ៩៣៣ ៥១១	✉ pasinfo@pas.gov.kh
📠 ០៧៨ ៤៩៦ ៧៨៩	📘 Sihanoukville Autonomous Port